

新 に ほ ん ご 21

SHIN NI HO N GO 21

独立行政法人 国際協力機構

Japan International Cooperation Agency



|                       |  |    |
|-----------------------|--|----|
| 1                     | ប្រយោគមានប្រយោជន៍ 役に立つ表現 .....                       | 1  |
| 2                     | ការបង្ហាញខ្លួន, ការបង្ហាញប្រទេសខ្លួន 自己紹介・自国紹介 ..... | 7  |
| 3                     | ពេលចេញទៅក្រៅ 外出 .....                                | 27 |
| 4                     | អាហារ 食事 .....                                       | 39 |
| 5                     | ការទិញអីវ៉ាន់ 買い物 .....                              | 49 |
| 6                     | ការស្នាក់នៅផ្ទះគេ(ហូមស្តេយ) ホームステイ .....             | 57 |
| 7                     | ពេលមានបញ្ហាលំបាក トラブル .....                          | 73 |
| 8                     | ពេលបែកគ្នា お別れ .....                                 | 81 |
| 9                     | ការអនុញ្ញាត, សំនូមពរ 許可・希望 .....                     | 85 |
| 10                    | សំនួរ(អ្វី? ឯណា? ពេលណា?) 質問(何、どこ、いつ...) .....        | 91 |
| □ គុណនាម 形容詞リスト ..... |  | 95 |
| □ លេខ 数 .....         |  | 98 |



## មាតិការឿង

|   |   |
|---|---|
| <p>រឿងអានភាសាជប៉ុន និង អក្សរ</p> <p>1 ប្រយោគមានប្រយោជន៍<br/>(ការរកិច្ច, សូម...)</p> <p>2 ការបង្ហាញខ្លួន, ការបង្ហាញប្រទេសខ្លួន</p> <p>    1 ឈ្មោះ, ប្រទេស, មុខរបរ</p> <p>    2 ចំណូលចិត្ត</p> <p>    3 គ្រួសារ</p> <p>    4 ភូមិសាស្ត្រ, អាកាសធាតុ, ប្រជាជន, សាសនា</p> <p>    5 ភាសា</p> <p>3 ពេលចេញទៅក្រៅ</p> <p>    1 សួររកផ្លូវ</p> <p>    2 នៅស្ថានីយរថភ្លើង</p> <p>    3 ដើរកំសាន្ត</p> | <p>日本語の発音、文字 ..... iv</p> <p>役に立つ表現 ..... 1<br/>(あいさつ、お願いします…)</p> <p>自己紹介・自国紹介 ..... 7</p> <p>    名前・国・仕事 ..... 8</p> <p>    趣味 ..... 12</p> <p>    家族 ..... 16</p> <p>    地理・気候・人口・宗教 ..... 19</p> <p>    言葉 ..... 23</p> <p>外出 ..... 27</p> <p>    道をきく ..... 28</p> <p>    駅で ..... 30</p> <p>    遊ぶ ..... 34</p> |
|---|---|

|                                       |                       |
|---------------------------------------|-----------------------|
| <b>4 ពាយ (ពេលពាយ)</b>                 | <b>食事 ..... 39</b>    |
| 1 នៅឯតុពាយ                            | テーブルについて .....40      |
| 2 នៅភោជនីយដ្ឋាន                       | レストランで .....43        |
| 3 នៅហាង “ហ្វឹស្តហ្វឹជ”                | ファーストフード店で .....47    |
| <b>5 ការទិញអីវ៉ាន់</b>                | <b>買い物..... 49</b>    |
| 1 នៅហាងទំនិញ                          | 店で .....50            |
| 2 ទិញ                                 | 買う .....54            |
| <b>6 ការស្នាក់នៅផ្ទះគេ (ហូមស្តេយ)</b> | <b>ホームステイ..... 57</b> |
| 1 ពេលទៅដល់ផ្ទះ:                       | 家に着いて .....58         |
| 2 នៅក្នុងផ្ទះ:                        | 家の中 .....63           |
| 3 ស្នាក់នៅជាមួយគ្រួសារគេ              | 家族と過ごす .....66        |
| 4 ជួយធ្វើការ                          | 手伝う .....69           |
| <b>7 ពេលមានបញ្ហាលំបាក</b>             | <b>トラブル ..... 73</b>  |
| 1 ពេលមានជំងឺ                          | 病気の時 .....74          |
| 2 ពេលអ្នកជួប ឧបសគ្គ                   | 困ったとき .....78         |

|  |                         |
|--|-------------------------|
| 8 ពេលបែកគ្នា   | お別れ..... 81             |
| 9 ការអនុញ្ញាត, សំនូមពរ   | 許可・希望 ..... 85          |
| 1 សុំការអនុញ្ញាត   | 許可をもらう.....86           |
| 2 សួរពីគោលបំណង   | 希望をきく.....88            |
| 10 សំនួរ(អ្វី? ឯណា? ពេលណា?)  | 質問(何、どこ、いつ...) ..... 91 |
| <input type="checkbox"/> គុណនាម  | 形容詞リスト ..... 95         |
| <input type="checkbox"/> លេខ   | 数..... 98               |
| <input checked="" type="checkbox"/> ម៉ោង   | 時..... 38               |
| <input checked="" type="checkbox"/> របៀបរាប់ខែក្នុងមួយឆ្នាំ  | 月..... 61               |
| <input checked="" type="checkbox"/> របៀបរាប់ថ្ងៃក្នុងមួយសប្តាហ៍  | 曜日 ..... 61             |
| <input checked="" type="checkbox"/> របៀបរាប់ថ្ងៃក្នុងមួយខែឬរាប់ចំនួនថ្ងៃ<br>(ចាប់តាំងពីរយៈពេលពីរទៅបីថ្ងៃឡើងទៅ) | 日..... 62               |

# រឿងអានភាសាជប៉ុន និង អក្សរ 日本語の発音、文字

## ◇ របៀបអានជាភាសាជប៉ុន

តារាងស្តីពីរបៀបសរសេរភាសាជប៉ុនជាអក្សររ៉ូម៉ាំង

| ស្រៈ<br>ព្យញ្ជនៈ | a  | i    | u    | e  | o  |
|------------------|----|------|------|----|----|
| —                | a  | i    | u    | e  | o  |
| k                | ka | ki   | ku   | ke | ko |
| g                | ga | gi   | gu   | ge | go |
| s, sh            | sa | shi  | su   | se | so |
| z, j             | za | ji   | zu   | ze | zo |
| t, ch, ts        | ta | chi  | tsu  | te | to |
| d, j, z          | da | (ji) | (zu) | de | do |
| n                | na | ni   | nu   | ne | no |
| h, f             | ha | hi   | fu   | he | ho |
| b                | ba | bi   | bu   | be | bo |
| p                | pa | pi   | pu   | pe | po |
| m                | ma | mi   | mu   | me | mo |
| y                | ya |      | yu   |    | yo |
| r                | ra | ri   | ru   | re | ro |
| w                | wa |      |      |    | o  |
| N                | n  |      |      |    |    |



ពាក្យអក្សរ "Hiragana" និងអក្សរ "Katakana"

| ល្បឿន៖    | a        |          | i        |          | u        |          | e        |          | o        |          |
|-----------|----------|----------|----------|----------|----------|----------|----------|----------|----------|----------|
|           | ស្រៈ     |          |          |          |          |          |          |          |          |          |
| —         | あ        | ア        | い        | イ        | う        | ウ        | え        | エ        | お        | オ        |
| k         | か        | カ        | き        | キ        | く        | ク        | け        | ケ        | こ        | コ        |
| g         | が        | ガ        | ぎ        | ギ        | ぐ        | グ        | げ        | ゲ        | ご        | ゴ        |
| s, sh     | さ        | サ        | し        | シ        | す        | ス        | せ        | セ        | そ        | ソ        |
| z, j      | ざ        | ザ        | じ        | ジ        | ず        | ズ        | ぜ        | ゼ        | ぞ        | ゾ        |
| t, ch, ts | た        | タ        | ち        | チ        | つ        | ツ        | て        | テ        | と        | ト        |
| d, j, z   | だ        | ダ        | ぢ        | ヂ        | づ        | ヅ        | で        | デ        | ど        | ド        |
| n         | な        | ナ        | に        | ニ        | ぬ        | ヌ        | ね        | ネ        | の        | ノ        |
| h, f      | は        | ハ        | ひ        | ヒ        | ふ        | フ        | へ        | ヘ        | ほ        | ホ        |
| b         | ば        | バ        | び        | ビ        | ぶ        | ブ        | べ        | ベ        | ぼ        | ボ        |
| p         | ぱ        | パ        | ぴ        | ピ        | ぷ        | プ        | ぺ        | ペ        | ぽ        | ポ        |
| m         | ま        | マ        | み        | ミ        | む        | ム        | め        | メ        | も        | モ        |
| y         | や        | ヤ        |          |          | ゆ        | ユ        |          |          | よ        | ヨ        |
| r         | ら        | ラ        | り        | リ        | る        | ル        | れ        | レ        | ろ        | ロ        |
| w         | わ        | ワ        |          |          |          |          |          |          | を        | ヲ        |
| N         | ん        | ン        |          |          |          |          |          |          |          |          |
|           | Hiragana | Katakana | Hiragana | Katakana | Hiragana | Katakana | Hiragana | Katakana | Hiragana | Katakana |

អក្សរ じ(ジ) និងអក្សរ ぢ(ヂ) ក៏មានសម្លេងដូចគ្នាដែរ។ អក្សរ ず(ズ) និងអក្សរ づ(ヅ) ក៏មានសម្លេងដូចគ្នាដែរ ។

គេប្រទះឃើញអក្សរ じ(ジ) និង ず(ズ) ច្រើនជាងអក្សរ ぢ(ヂ) និង づ(ヅ) ។

| လျှို့ဝှက်: | အ:  | u   | o   |
|-------------|-----|-----|-----|
| ky          | kya | kyu | kyo |
| gy          | gya | gyu | gyo |
| sh          | sha | shu | sho |
| j           | ja  | ju  | jo  |
| ch          | cha | chu | cho |
| ny          | nya | nyu | nyo |
| hy          | hya | hyu | hyo |
| by          | bya | byu | byo |
| py          | pya | pyu | pyo |
| my          | mya | myu | myo |
| ry          | rya | ryu | ryo |

| လျှို့ဝှက်: | a        |          | u        |          | o        |          |
|-------------|----------|----------|----------|----------|----------|----------|
| ky          | きや       | キヤ       | きゆ       | キュ       | きよ       | キョ       |
| gy          | ぎや       | ギヤ       | ぎゆ       | ギユ       | ぎよ       | ギョ       |
| sh          | しや       | シヤ       | しゆ       | シュ       | しよ       | ショ       |
| j           | じゃ       | ジャ       | じゆ       | ジュ       | じよ       | ジョ       |
| ch          | ちや       | チャ       | ちゆ       | チュ       | ちよ       | チョ       |
| ny          | にや       | ニヤ       | にゆ       | ニュ       | によ       | ニョ       |
| hy          | ひや       | ヒヤ       | ひゆ       | ヒユ       | ひよ       | ヒョ       |
| by          | びや       | ビヤ       | びゆ       | ビユ       | びよ       | ビョ       |
| py          | ぴや       | ピヤ       | ぴゆ       | ピユ       | ぴよ       | ピョ       |
| my          | みや       | ミヤ       | みゆ       | ミュ       | みよ       | ミョ       |
| ry          | りや       | リヤ       | りゆ       | リュ       | りよ       | リョ       |
|             | Hiragana | Katakana | Hiragana | Katakana | Hiragana | Katakana |

**ស្រៈសំឡេងកញ្ចក់ខ្លី**

នៅក្នុងភាសាជប៉ុន មានសំឡេងសង្កត់ ឬកញ្ចក់ខ្លីដែលគេសរសេរដោយអក្សរ(っ) តូចឬ (っ) តូច ត្រូវនឹងអក្សររ៉ូម៉ាំងដែលគេសរសេរដោយត្រួតព្យញ្ជនៈពីរ

| ឧទាហរណ៍)   | អក្សររ៉ូម៉ាំង | Hiragana / Katakana | ភាសាខ្មែរ    |
|------------|---------------|---------------------|--------------|
| <b>kk</b>  | sekken        | せっけん                | សាកូ         |
| <b>pp</b>  | kippu         | きっぷ                 | សំបុត្រ      |
| <b>ss</b>  | issatsu       | いっさつ                | (សៀវភៅ)មួយ   |
| <b>tch</b> | matchi        | マッチ                 | ឈើគូស        |
| <b>tt</b>  | chotto matte  | ちょっとまって             | សូមចាំបន្តិច |

**សំលេងបង្កូសវែង**

ពាក្យជប៉ុនខ្លះមានសំឡេងដែលគេ ត្រូវអានដោយបង្កូសវែង

| ឧទាហរណ៍)     | អក្សររ៉ូម៉ាំង | Hiragana | ភាសាខ្មែរ |
|--------------|---------------|----------|-----------|
| <b>ā</b>     | okāsan        | おかあさん    | ម្តាយ     |
| <b>ii</b>    | oniisan       | おにいさん    | បងប្រុស   |
| <b>ū</b>     | jū-ji         | じゅうじ     | ម៉ោងដប់   |
| <b>ei, ē</b> | onēsan        | おねえさん    | បងស្រី    |
| <b>ō</b>     | Tōkyō         | とうきょう    | តូក្យូ    |

**របៀបអានអក្សរ “N”**

អក្សរ[ん] នៅក្នុងភាសាជប៉ុន(អក្សររៀមរ៉ាង [N] អាចមានសំឡេងជា [g] (ង), [n] (ន),ឬ [m] (ម)

ប្រែប្រួលទៅតាមសំឡេងនៃអក្សរដែលនៅពីក្រោយវា។ ឧទាហរណ៍ គេអាចដូចជាសំឡេងអក្សរ [p] ពេលវានៅពីមុខអក្សរ [b] និង [m] ។

| អក្សររៀមរ៉ាង     | Hiragana / Katakana | ភាសាខ្មែរ            |
|------------------|---------------------|----------------------|
| konnichiwa [ n ] | こんにちは               | ទិវាសួស្តី(ជំរាបសួរ) |
| san-bansen [ m ] | さんばんせん              | ចំណាត់(ខ្សែ)លេខ៣     |
| ginkō [ じ ]      | ぎんこう                | ធនាគារ               |
| pan [ N ]        | パン                  | ប័រ                  |

**■ របៀបសរសេរអក្សរជប៉ុន**

នៅក្នុងភាសាជប៉ុនមានរបៀបសរសេរអក្សរបីប្រភេទដែលគេប្រើជាមួយគ្នា គឺអក្សរ “Kanji” (អក្សរចិន) “Hiragana” និង “Katakana” ។ ជាបន្ថែម មានអក្សរ(អក្សររៀមរ៉ាង)ដែលប្រើសំរាប់នៅក្នុងករណីពិសេសខ្លះ។ អក្សរ “Kanji” ត្រូវនាំចូលមកប្រើនៅក្នុងប្រទេសជប៉ុននាសតវត្សទី ៥ គ្រិស្តសករាជ ហើយបន្ទាប់មក របៀបសរសេរអក្សរជប៉ុនមានពីរប្រភេទទៀតត្រូវបានគេបង្កើតឡើង។ អក្សរ “Hiragana” ក្លាយមកពីរបៀបសរសេរខ្មៅ (ជាប់គ្នា) របស់អក្សរចិនហើយ អក្សរ “Katakana” ក្លាយមកពីអក្សរចិនដែលគេសរសេរដាច់ៗពីគ្នា។

គេច្រើនសរសេរអក្សរជប៉ុនដោយប្រើអក្សរ “Kanji” ឬអក្សរ “Hiragana” ឬប្រើអក្សរទាំងពីរប្រភេទនេះជាមួយគ្នាជាធម្មតាគេច្រើនប្រើអក្សរ “Katakana” សំរាប់សរសេរពាក្យខ្លីពីបទេស ពាក្យធ្វើត្រាប់ (ដើម្បីបង្ហាញអ្វីៗដែលកើតជាថ្មីដល់ ធ្វើត្រាប់សំឡេង ឬបង្ហាញចលនា) ជាដើម។ សំឡេងនៅក្នុងភាសាជប៉ុនគឺមានតែ ស្រៈ ចំនួន ត្រាំតូដែលគេយកមក ប្រកបផ្សំជាមួយព្យញ្ជនៈ ឯទៀតៗ។

# 1

ប្រយោគមាន ប្រយោជន៍

役に立つ表現



|    |   |                                       |
|----|---|---------------------------------------|
| 12 | សូមអញ្ជើញ<br>ソーム オンチューン   | Dōzo.<br>どうぞ。                         |
| 13 | អរគុណច្រើន<br>オーケンチュラーン   | Arigatō gozaimasu.<br>ありがとうございます。     |
| 14 | ទេ, មិនបានអរគុណអីទេ<br>តើ, ミンパッチ オーケン アイ テー                               | Dō itashimashite.<br>どういたしまして。        |
| 15 | សុំអត់ទោស/សុំទោស<br>ソムオット トッス/ソムトッス                                       | Sumimasen.<br>すみません。                  |
| 16 | តើមិនអីទេឬ? (=តើមានរបួសឬទេ?)<br>ター ミン アイ テーល្លើ? (ター ミアンロប៊ាស ល្លើ-តើ?)   | Daijōbu desu ka?<br>大丈夫ですか。           |
| 17 | បានខ្ញុំមិនអីទេ<br>ហ្វាច ក្នុងមិនអីតើ                                     | Hai, daijōbu desu.<br>はい、大丈夫です。       |
| 18 | (ថ្ងៃទេះ) ធាតុអាកាសក្ដៅមែន<br>(トカイニツ) テיא-រ៉ា អាស ក្ដាវ ម៉េន              | Atsui desu ne.<br>暑いですね。              |
| 19 | (ថ្ងៃទេះ) ធាតុអាកាសត្រជាក់មែន<br>(トカイニツ) テיא-រ៉ា អាស ត្រា-ចា-ក្ដាក់ ម៉េន  | Samui desu ne.<br>寒いですね。              |
| 20 | (ថ្ងៃទេះ) ធាតុអាកាសល្អមែន<br>(トカイニツ) テיא-រ៉ា អាស រ៉ា-អ៊ា ម៉េន             | Ii tenki desu ne.<br>いい天気ですね。         |
| 21 | ចាំមួយភ្លែត<br>ចាម ម៉ៃ ប្រៀត  | Chotto matte kudasai.<br>ちょっと待ってください。 |
| 22 | យើងនាំគ្នាឈប់សំរាកបន្តិច<br>យ៉ូន ណាម ក្នុងអ៊ា ច្យ៉ាប៍ សាម-រ៉ាក ហ្វាន់តេច៍ | Chotto yasumimashō.<br>ちょっと休みましょう。    |



23 សូមមេត្តា  
ソーム メタ

Onegai-shimasu.  
お願いします。

វគ្គពិសេស

“*Onegai-shimasu*” ជាពាក្យគួរសមសំរាប់ប្រើនៅពេលចង់សុំនរណាម្នាក់អោយជួយធ្វើអ្វីមួយ។ ពាក្យនេះត្រូវនិងពាក្យខ្មែរថា “សូមមេត្តា” ឬ “សុំទោស” ។ គេអាចប្រើប្រយោគនេះដើម្បីហៅអ្នកលក់ក្នុងហាងទំនិញ ឬហៅអ្នកបម្រើនៅក្នុងភោជនីយដ្ឋាន ឬពេលប្រគល់ក្រដាសសំណុំរឿងផ្សេងៗ ដូចជាពាក្យសុំ ឬប្រកាន់ដៃ នៅការិយាល័យរដ្ឋការនានា ឬនៅធនាគារជាដើម។

|  |   |
|--|---|
| ① សុំទោស សូមមេត្តា(លក់)របស់នេះអោយខ្ញុំ<br>ソム トツ ソームメタ (ルアック) ロホッ ニッ アオイ クニョム   | Sumimasen.<br>Kore, onegai-shimasu.<br>すみません。これ、お願いします。 |
| ② សូមមេត្តាអោយទឹកផ្លែឈើមួយ<br>ソーム メタ アオイ テウツク プラエーチュウー ムイ                      | Jūsu, onegai-shimasu.<br>ジュース、お願いします。                   |
| ③ សូមមេត្តាជួយថតរូបអោយខ្ញុំបន្តិច<br>ソーム メタ チュオイ トート ルーク アオイ クニョム ホンテツチ        | Shashin, onegai-shimasu.<br>写真、お願いします。                  |
| ④ សូមមេត្តាអោយខ្ញុំនិយាយជាមួយនាង “យុរិកូ”<br>ソーム メタ アオイ クニョム ニアイ チアームイ ニアン ユリコ | Yuriko-san, onegai-shimasu.<br>ゆりこさん、お願いします。            |
| ⑤ សូមមេត្តាក្លាប់ទៅបន្ទប់លេខ៥០១<br>ソーム フチュアプ タウ ホントツプ° レーク プラム ロイ ムイ           | Go-zero-ichi, onegai-shimasu.<br>501、お願いします。            |
| ⑥ សូមមេត្តា(និយាយ)ជាការសាអង់គ្លេស<br>ソーム メタ ニエイ チアー ピアサ オンクレツ                  | Ei-go de onegai-shimasu.<br>英語でお願いします。                  |



|  |   |
|--|---|
| ⑦ សូមផ្ញើតាមផ្លូវអាកាស(ផ្លូវទឹក)<br>ソーム ブニャー タム プラウ アカス (プラウ テウツク)                     | Kōkūbin (Funabin) de onegai-shimasu.<br>航空便(船便)でお願いします。 |
| ⑧ សូមមេត្តាទិយាយម្តងទៀត<br>ソーム メタ ニイエイ ムター ン テイエト                                      | Mō ichi-do onegai-shimasu.<br>もう一度お願いします。               |
| ⑨ សូមមេត្តា(ទិយាយ)មួយ<br>ソーム メタ (ニイエイ) ムイムイ  | Yukkuri onegai-shimasu.<br>ゆっくりお願いします。                  |
| ⑩ សូមជូនខ្ញុំទៅដល់កន្លែងនេះ: [ដោយបង្ហាញប័ណ្ណអាកាសយន្ត]<br>ソーム チューン クニヨム タウ トル カンレーン ニツ | Koko made onegai-shimasu.<br>ここまでお願いします。                |

លេខ kazu 数

|    |              |       |
|----|--------------|-------|
| 0  | zero, rei    | ゼロ、れい |
| 1  | ichi         | いち    |
| 2  | ni           | に     |
| 3  | san          | さん    |
| 4  | yon, shi     | よん、し  |
| 5  | go           | ご     |
| 6  | roku         | ろく    |
| 7  | nana, shichi | なな、しち |
| 8  | hachi        | はち    |
| 9  | kyū, ku      | きゅう、く |
| 10 | jū           | じゅう   |



កំណត់ចំណាំ

# 2

ការបង្ហាញខ្លួន,

ការបង្ហាញប្រទេសខ្លួន

自己紹介・自国紹介

1 ឈ្មោះ, ប្រទេស, មុខរបរ 名前・国・仕事

|   |   |                             |
|---|---|-----------------------------|
| 1 | ខ្ញុំរីករាយណាស់ដែលបានជួបលោក(អ្នក) (ប្រើពេលជួបគ្នាលើកដំបូង)<br>クニヨム リークリアイナツ タ'エル ハーンチュアプ° រ៉ូក(ន៊ាក់) | Hajimemashite.<br>はじめまして。   |
| 2 | តើលោក(អ្នក)ឈ្មោះអ្វី?<br>タエー រ៉ូក(ន៊ាក់) ច្យុម៉ាស អ៊ុយ៉េ?   | O-namae wa?<br>お名前は?        |
| 3 | ខ្ញុំឈ្មោះ: “ប៊ុនតុង”<br>クニヨム ច្យុម៉ាស ប្រ័នតូអ័ន   | Buntōn desu.<br>ブントオンです。    |
| 4 | តើលោកមកពីប្រទេសណា?<br>タエー រ៉ូកម៉ូកប៊ី ប្រាតេច ណា?   | O-kuni wa?<br>お国は?          |
| 5 | (ខ្ញុំមកពី)ប្រទេសកម្ពុជា<br>(クニヨム ម៉ូកប៊ី) ប្រាតេច កងប៊ុចា  | Kanbojia desu.<br>カンボジアです。  |
| 6 | (តើលោកធ្វើ)ការងារអ្វី?<br>(タエー រ៉ូក តូអូ) ការ៉ា ក៊ី អ៊ុយ៉េ?   | O-shigoto wa?<br>お仕事は?      |
| 7 | ខ្ញុំជាអ្នករាជការ<br>クニヨム ច្យុម៉ា ឆ្យុម៉ា រ័រ៉ា ច្យុម៉ា   | Kōmuin desu.<br>公務員です。      |
| 8 | សូមទទួលរាប់អានខ្ញុំផង<br>ソーム តូអាល រ៉ុម៉ា អ័ន ក្យុម៉ា ហ័ន   | Dōzo yoroshiku.<br>どうぞよろしく。 |



◆ ពាក្យមានប្រយោជន៍

|   |                   |                     |               |            |
|---|-------------------|---------------------|---------------|------------|
| 1 | គ្រូបង្រៀន        | គ្រូ ហ័នរ័យ៉ា       | kyōshi/sensei | គ្រូ/先生    |
| 2 | សិស្ស             | ស៊ុយ                | gakusei       | សិស្ស      |
| 3 | វេជ្ជបណ្ឌិត       | ឃ្មុយច័យ៉ា ហ័នត័យ៉ុ | isha          | វេជ្ជ      |
| 4 | គិលានុបដ្ឋាន      | គិរ័យ៉ាប្រា         | kangoshi      | គ្រូបង្រៀន |
| 5 | បុគ្គលិកក្រុមហ៊ុន | ហ័ក្រុម គ្រូម៉ុម    | kaishain      | សមាជិក     |
| 6 | កសិករ             | កាសេកាម             | nōgyō         | កសិកម្ម    |

|   |  |
|---|--|
| <p>9 ខ្ញុំមកពីក្រុងភ្នំពេញនៃប្រទេសកម្ពុជា<br/>クニヨム モークヒー クロン フノムヘン ネイ プラテツ<br/>カンフチャー</p>   | <p>Kanbojia no Punonpen kara kimashita.<br/>カンボジアのプノンペンから来ました。</p> |
| <p>10 សូមទោស តើលោក(លោកស្រី)ឈ្មោះ: “យ៉ាម៉ាដា” ឬ?<br/>ソムトツ タエー ローク (ロークスレイ) チュムアツ ヤマダ ルー?</p> | <p>Sumimasen, Yamada-san desu ka?<br/>すみません、山田さんですか。</p>           |
| <p>11 បាទ(ចាស), ត្រូវហើយគឺខ្ញុំ<br/>ハーツ トラウハエイ クー クニヨム</p>                                  | <p>Hai, sō desu.<br/>はい、そうです。</p>                                  |
| <p>12 ទេ, មិនមែនខ្ញុំទេ, ខ្ញុំឈ្មោះ: “ស៊ីហ្សឹគី”<br/>テー, ミンマエン クニヨムテー, クニヨム チュムアツ スズキ</p>   | <p>lie, chigaimasu. Suzuki desu.<br/>いいえ、ちがいます。鈴木です。</p>           |
| <p>13 នេះជាលើកដំបូងហើយដែលខ្ញុំមកជម្ងុំ<br/>ニツ チャールークタンホーン ハエイ タエル クニヨムモークチヨホン</p>           | <p>Nihon e hajimete kimashita.<br/>日本へ初めて来ました。</p>                 |

**វត្តពិសេស**

**“Hajimemasite”** គឺជាពាក្យសម្រាប់និយាយគោរពគ្នា  
ដែលគេប្រើនៅ ពេលបង្ហាញខ្លួនទៅនរណាម្នាក់។  
នៅពេលជួបគ្នា ជាពិសេសពេលគេទើបស្គាល់គ្នាជាលើកដំបូង  
ជាទំនៀម ទំលាប់ នៅប្រទេសជម្ងុំ គេគោរពគ្នាដោយនិមលំទោនខ្លួន។  
របៀបនិមលំទោនខ្លួននេះ  
គឺគេបន្តនំខ្លួនចាប់ពីទំនៀមដោយដាក់ដៃស្របទៅចំហៀង ខ្លួន  
ហើយគេត្រូវរក្សាខ្នងនិមលំទោននៅត្រង់ជានិច្ច។

**វត្តពិសេស**

នៅក្នុងភាសាជម្ងុំ “**-san**” គេដាក់ពាក្យបន្ទាប់ពីឈ្មោះអ្នកដទៃ  
ទោះ បីជាអ្នកនោះជាមិត្តភ័ក្តិក៏ដោយ។ បើសិនជាគេមិនភ្ជាប់ពាក្យ  
“សាន” នេះទេគឺហាក់ដូចជាគេហៅឈ្មោះនរណាម្នាក់  
ដោយទ្រគោះ  
ប៉ុន្តែគេមិនដែលភ្ជាប់ពាក្យនេះទេនឹងឈ្មោះរបស់ខ្លួនឯងឡើយ។

◆ ពាក្យមាន ប្រយោជន៍

| [អប់រំ]                                     | [オッフ' ロム]  | [Kyōiku]     | [教育] |
|---|--|--------------|------|
| 1 សាលាមតេយ្យ                                | サラー マテイ  | yōchien      | 幼稚園  |
| 2 សាលាថែរក្សាកុមារ                          | サラー タエーリヤクサー コマー   | hoikuen      | 保育園  |
| 3 សាលាបឋមសិក្សា                             | サラー ハトムサックサー   | shōgakkō     | 小学校  |
| 4 អនុវិទ្យាល័យ                              | アヌ ウ̇'イテイヤライ   | chūgakkō     | 中学校  |
| 5 វិទ្យាល័យ                                 | ウ̇'イテイヤライ  | kōkō         | 高校   |
| 6 សកលវិទ្យាល័យ                              | サコル ウ̇'イテイヤライ  | daigaku      | 大学   |
| 7 សកលវិទ្យាល័យផ្នែកអនុបណ្ឌិត<br>(និពបណ្ឌិត) | サコル ウ̇'イテイヤライ トナック アヌクハ'ង់តេ'យ៉ិច<br>(ニ'ងク' ハ'ង់តេ'យ៉ិច) | daigakuin    | 大学院  |
| 8 វិទ្យាល័យបច្ចេកទេស                        | ウ̇'イテイヤライ ハ'ច្ចេកាតេស                                    | senmon gakkō | 専門学校 |
| 9 សាលាសំរាប់ជនពិការ                         | サラー ソムラ'ប់' ច្យុង់ប៊ិ'ការ                                | yōgo gakkō   | 養護学校 |
| 10 សង្គមវិទ្យា                              | サンコムウ̇'イテイヤ  | shakai       | 社会   |
| 11 វិទ្យាសាស្ត្រ                            | ウ̇'イテイヤ-សាស្ត  | rika         | 理科   |
| 12 គណិតវិទ្យា                               | カニツトウ̇'イテイヤ  | sūgaku       | 数学   |
| 13 កីឡា                                     | ケイラー   | taiiku       | 体育   |
| 14 វិទ្យាមេធ្វះ                             | ウ̇'イテイヤ- មេ-ប្រ'តេ'យ៉ា                                   | katei        | 家庭   |
| 15 តន្ត្រី                                  | タ'ង់ត្រេ'យ៉ិ   | ongaku       | 音楽   |
| 16 សិល្បៈ រចនា                              | サルハ'ង់ ធា'ច្យា'ណា  | bijutsu      | 美術   |
| 17 សាសនា                                    | サスナー   | shūkyō       | 宗教   |
| 18 អក្សរសាស្ត្រ                             | アクソ- សាស្ត   | bungaku      | 文学   |
| 19 ប្រវត្តិវិទ្យា                           | ប្រ'រ-វ'អាត់'វ' ឡើ'យ៉ា                                   | rekishi      | 歴史   |
| 20 ភូមិវិទ្យា                               | ប្រ'រ-វ' ឡើ'យ៉ា  | chiri        | 地理   |

◆ ពាក្យមាន ប្រយោជន៍

[វិស្វកម្មការពារពិសេស]

- 1 ក្រសួងការបរទេស
- 2 ក្រសួងសុខាភិបាល
- 3 ក្រសួងសេដ្ឋកិច្ច
- 4 ក្រសួងមហាផ្ទៃ
- 5 ក្រសួងការពារជាតិ
- 6 ក្រសួងអប់រំ
- 7 ក្រសួងហិរញ្ញវត្ថុ
- 8 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- 9 សាលាខេត្ត
- 10 សាលាស្រុក

[ टीーснаक्काー र्नाटविर्हाल ]

- クロスアン カーホールテッ  
 クロスアン ソカビ<sup>°</sup>ハール  
 クロスアン セタケツチ  
 クロスアン モハーフ<sup>°</sup>テイ  
 クロスアンカーヒ<sup>°</sup>ア<sup>°</sup>チ<sup>°</sup>ア<sup>°</sup>ト  
 クロスアン オープロム  
 クロスアン ヘンレンヤウ<sup>°</sup>ア<sup>°</sup>ツ  
 クロスアンカセカム プレイ チュウ<sup>°</sup> スンク<sup>°</sup>チヨルハ<sup>°</sup>ル  
 サラーケート  
 サラーロック

[Kankōchō]

- Gaimushō 外務省  
 Kōseishō 厚生省  
 Keizaishō 経済省  
 Naimushō 内務省  
 Kokubōshō 国防省  
 Kyōikushō 教育省  
 Zaimushō 財務省  
 Nōrin-suisanshō 農林水産省  
 kenchō 県庁  
 shiyakusho 市役所

[ក្រុមហ៊ុនឯកជន]

- 1 ធនាគារ
- 2 ពាណិជ្ជកម្ម
- 3 មន្ទីរពេទ្យ

[クロムアン エッカチオン]

- トニアキアー  
 ホ<sup>°</sup>ア<sup>°</sup>ト<sup>°</sup>ミ<sup>°</sup>ア<sup>°</sup>ン  
 モン<sup>°</sup>テイ<sup>°</sup>ヘ<sup>°</sup>ア<sup>°</sup>ト

[Minkankigyō]

- ginkō 銀行  
 masukomi マスコミ  
 byōin 病院

[ផ្សេងៗទៀត]

- 1 កសិកម្ម
- 2 មេសាម
- 3 រកស៊ីលក់ដូរដោយខ្លួនឯង

[プ<sup>°</sup>セ<sup>°</sup>イン プ<sup>°</sup>セ<sup>°</sup>イン テ<sup>°</sup>イ<sup>°</sup>ア<sup>°</sup>ト]

- カセカム  
 ネ<sup>°</sup>ー<sup>°</sup>サ<sup>°</sup>ア<sup>°</sup>ト  
 ロー<sup>°</sup>ク<sup>°</sup>シー ル<sup>°</sup>ア<sup>°</sup>ツ<sup>°</sup>ク<sup>°</sup> ト<sup>°</sup>ー<sup>°</sup> タ<sup>°</sup>オ<sup>°</sup>イ<sup>°</sup> ク<sup>°</sup>ル<sup>°</sup>ア<sup>°</sup>ン<sup>°</sup>エ<sup>°</sup>イ<sup>°</sup>ン

[Sonota]

- nōgyō 農業  
 gyogyō 漁業  
 jieigyō 自営業

## 2 ចំណូលចិត្ត 趣味

|    |   |  |
|----|---|--|
| 1  | តើចំណូលចិត្តរបស់លោក(អ្នក)គឺអ្វី?<br>ター チョムノール チェット ロハッ ローク クー アエイ?                                | Shumi wa nan desu ka?<br>趣味は何ですか。                        |
| 2  | ខ្ញុំចូលចិត្តច្រៀង<br>クニヨム チョールチェット チュリアン   | Watashi no shumi wa uta desu.<br>私の趣味は歌です。               |
| 3  | ខ្ញុំចូលចិត្តឆ្លើយ<br>クニヨム チョール チェット ダントライ  | Watashi wa ongaku ga suki desu.<br>私は音楽が好きです。            |
| 4  | តើលោកចូលចិត្តឆ្លើយប្រភេទណា?<br>ター ローク チョールチェット ダンタライ フロハート ナー?                                    | Donna ongaku ga suki desu ka?<br>どんな音楽が好きですか。            |
| 5  | ខ្ញុំចូលចិត្តភ្លេងរបស់ក្រុម “ភីតូរូស” (ប៊ីតិលស៍)<br>クニヨム チョールチェット プレイン ロボツ クロム<br>ダンタライホップ(ビートルズ) | Poppusu (Biitoruzu) ga suki desu.<br>ポップス (ビートルズ) が好きです。 |
| 6  | តើលោកចូលចិត្តកីឡាប្រភេទណា?<br>ター ローク チョールチェット ケイラー フロハート ナー?                                      | Donna supōtsu ga suki desu ka?<br>どんなスポーツが好きですか。         |
| 7  | ខ្ញុំចូលចិត្តកីឡាបាល់ទាត់<br>クニヨム チョールチェット ケイラー ហាល់តាត   | Sakkā ga suki desu.<br>サッカーが好きです。                        |
| 8  | លោក “សុកា” ប្រសប់ច្រៀងណាស់<br>ローク ソヒアー ប្រូរ៉ាសាប់ ចូរិយ៉េន ណា                                    | Sopūa-san wa uta ga jōzu desu.<br>ソプーアさんは歌が上手です。         |
| 9  | ខ្ញុំមិនសូវប្រសប់ច្រៀងទេ<br>クニヨム ミン សាវុប្រូរ៉ាសាប់ ចូរិយ៉េន តេ                                   | Watashi wa uta ga heta desu.<br>私は歌が下手です。                |
| 10 | សូមអ្នកច្រៀងចំរៀងខ្លះមួយបទ<br>ソム ニアック ចូរិយ៉េន ចូរិយ៉េន កាមេ មិ ហុត                               | Kanbojia no uta o utatte kudasai.<br>カンボジアの歌を歌ってください。    |



|   |   |
|---|---|
| <p>11 លោក ប្រសប់ (ច្រៀង) ណាស់ ចំរើង ទេ: ពី រោះ មែន<br/>         ロック プラサップ (チュリエン) ナツ/チョムリエン ニツ<br/>         ピルアスメーン</p> | <p>Jōzu desu ne. / li uta desu ne.<br/>         上手ですね。/ いい歌ですね。</p> |
| <p>12 តើ លោក ចេះ ច្រៀង ចំរើង ជុំ មួយ ទេ?<br/>         ター ロック チェツ チュリエン チャムリエン チョボン ルー テー?</p>                           | <p>Nihon no uta o shitte imasu ka?<br/>         日本の歌を知っていますか。</p>   |
| <p>13 អញ្ជឹង, សូម ច្រៀង ជា មួយ គ្នា<br/>         アンチャン, ソーム チュリエン チャームイクニアー</p>   | <p>Issho ni utaimashō.<br/>         一緒に歌いましょう。</p>                  |
| <p>14 អញ្ជឹង, សូម លេង ជា មួយ គ្នា<br/>         アンチャン, ソーム レーン チャームイクニアー</p>   | <p>Issho ni shimashō.<br/>         一緒にしましょう。</p>                    |



◆ ពាក្យមានប្រយោជន៍

[ចំណុលចិត្ត]

- 1 ល្អបំភ្លេង
- 2 ចំរៀង
- 3 អានសៀវភៅ
- 4 ប្រមូលតែមន្ត្រី
- 5 ការអុខេ
- 6 ធ្វើម្ហូប
- 7 កាត់ដេរ
- 8 បើករថយន្តកំសាន្ត
- 9 ឡើងភ្នំ
- 10 ធ្វើទេសចរណ៍
- 11 ដើរកំសាន្ត
- 12 ធ្វើស្នូនច្បារ
- 13 ថតរូប
- 14 ស្ទូចត្រី
- 15 រាំ
- 16 គូររូប
- 17 មើលទូរទស្សន៍
- 18 មើលកុន
- 19 ក្បូនបំរើទឹកកក
- 20 ក្បូនលំអរផ្កា
- 21 ក្បូនសរសេរអក្សរ
- 22 ល្បែងអ៊ីក្លោ (គ្រាប់ស=ឡៅ)
- 23 ល្បែងស្នូប៊ុនី (ចក្រអូដប៊ុន)

[チョムノールチェット]

- スタ'ップ° フレイン  
 チャムリエン  
 ーン シウハ°ウ  
 プラモール タェム  
 カラオケー  
 トウウ°ー マホーブ°  
 カットテ°ー  
 ハ°ェーク ロットヨント° カムサーン  
 ランプ°ノム  
 トウウ°ー テスチョー  
 タ°ェー カムサーン  
 トウウ°ー スァン チュハ°ー  
 トート ルーブ°  
 ストウーチ タレイ  
 ロアム  
 クールーブ°  
 マェール ツーロトアス  
 マェール コン  
 カブ°ァン ហ័ន្រ៉ា តេឡុក តា្មេ  
 កាប°'៉ា រ៉ូម៉ា ប្រុកា  
 កាប°'៉ា ស៊ី អ៊ុកស៊ី  
 លហ័ ្មេន ឺក្រ  
 លហ័ ្មេន ស៊ី ក្រ

[Shumi]

- ongaku kanshō  
 uta  
 dokusho  
 kitte shūshū  
 karaoke  
 ryōri  
 saihō  
 doraibu  
 tozan  
 ryokō  
 sanpo  
 engei  
 shashin  
 tsuri  
 dansu  
 e  
 terebi kanshō  
 eiga kanshō  
 sadō  
 kadō  
 shodō  
 igo  
 shōgi

[趣味]

- 音楽鑑賞  
 歌  
 読書  
 切手収集  
 カラオケ  
 料理  
 裁縫  
 ドライブ  
 登山  
 旅行  
 散歩  
 園芸  
 写真  
 釣り  
 ダンス  
 絵  
 テレビ鑑賞  
 映画鑑賞  
 茶道  
 華道  
 書道  
 囲碁  
 将棋

◆ ពាក្យមាន ប្រយោជន៍

|                            |                    |                 |           |
|----------------------------|--------------------|-----------------|-----------|
| [កីឡា]                     | [ケイラー]             | [Supōtsu]       | [スポーツ]    |
| 1 បេល្លីយ៉ុល               | ហ្គេមស៊ុបហ្គោល     | yakyū           | 野球        |
| 2 តិនីស                    | តេនីស              | tenisu          | テニス       |
| 3 ហ្គុលហ្វ                 | ហ្គុលហ្វ           | gorufu          | ゴルフ       |
| 4 ដើរហាត់ ត្រួល            | តាក់ស៊ី ហាត់ ប្រេន | jogingu         | ジョギング     |
| 5 ហែលទឹក                   | ហែល តូឡុក          | suiei           | 水泳        |
| 6 បូលីង (កីឡាចេញបូល)       | ហ្គេមប៊ូលីង        | bōringu         | ボーリング     |
| 7 បាល់ទាត់                 | ហ្គេមហាត់          | sakkā           | サッカー      |
| 8 បាល់បោះ                  | ហ្គេមហាត់          | basuketto-bōru  | バスケットボール  |
| 9 បាល់ទះ                   | ហ្គេមហាត់          | barē-bōru       | バレーボール    |
| 10 ម៉ែដមីនតុន              | ហ្គេមហាត់          | badominton      | バドミントン    |
| 11 ប៊ីនប៉ុង                | ប៊ីនប៉ុង           | pinpon (takkyū) | ピンポン (卓球) |
| 12 ការ៉ាតេ                 | ការ៉ាតេ            | karate          | 空手        |
| 13 យូដូ                    | យូដូ               | jūdō            | 柔道        |
| 14 កេនដូ                   | កេនដូ              | kendō           | 剣道        |
| 15 ស៊ុម៉ូ (កីឡាចម្រុះប៊ុន) | ស៊ុម៉ូ             | sumō            | 相撲        |
| 16 ជិះសេះ                  | ជិះសេះ             | jōba            | 乗馬        |
| 17 កីឡាស្កាស៊ូ             | កីឡាស្កាស៊ូ        | sukasshu        | スカッシュ     |
| 18 កីឡាគ្រិកក្រិក          | កីឡាគ្រិកក្រិក     | kuriketto       | クリケット     |
| 19 កីឡារ៉ាហ្គីប៊ី          | កីឡារ៉ាហ្គីប៊ី     | ragubii         | ラグビー      |

### 3 គ្រួសារ 家族

|    |  |  |
|----|--|--|
| 1  | តើក្នុងគ្រួសារលោក(អ្នក)មានប្អូនប្អូននាក់?<br>タチー クノン クルアサー ローク ミアン クニアー ホンマーン?   | Go-kazoku wa nan-nin desu ka?<br>ご家族は何人ですか。              |
| 2  | គ្រួសាររបស់ខ្ញុំមានប្អូនប្អូននាក់<br>クルアサー クニョム ミアン クニアー プラムハイ ニアック              | Hachi-nin desu.<br>8 人です。                                |
| 3  | ខ្ញុំមានភរិយានិងកូនប្រុសពីរនាក់<br>クニョム ミアン ピアックリヤー ヌンク* コーンプロス ピーニアック           | Kazoku wa tsuma to musuko futari desu.<br>家族は妻と息子 2 人です。 |
| 4  | ខ្ញុំមានស្វាមីនិងកូនស្រីបីនាក់<br>クニョム ミアン ស្វាំអាយ ឃុនក* កូនស្រី ហៃ នីយ៉ាក់     | Kazoku wa otto to musume san-nin desu.<br>家族は夫と娘 3 人です。  |
| 5  | នេះជារូបថតរបស់គ្រួសារខ្ញុំ<br>ニツ チアー លូវ* តូត រ៉ូហ័ត គុយស៊ី គុយស៊ី គុយស៊ី        | Kore wa kazoku no shashin desu.<br>これは家族の写真です。           |
| 6  | ស្វាមីរបស់អ្នករាងពេលសម្លាញ់ណាស់<br>ស្វាំអាយ រ៉ូហ័ត នីយ៉ាក់ រីយ៉ានរ៉ាវ សង់ហ៊ី ណាត | Go-shujin wa hansamu desu ne.<br>ご主人はハンサムですね。            |
| 7  | ភរិយារបស់លោកស្អាតប្រិមប្រិយ<br>ហ្វីយ៉ាក់រីយ៉ា រ៉ូហ័ត រ៉ូក ស្វាត ហ្វ្រាមហ្វ្រាយ   | Okusan wa kirei desu ne.<br>奥さんはきれいですね。                  |
| 8  | កូនរបស់លោកគួរអោយស្រលាញ់មែន<br>កូន រ៉ូហ័ត រ៉ូក គុយអាយ ឃុនស្រា ម៉ែន                | Kodomo-san wa kawaii desu ne.<br>子供さんはかわいいですね。           |
| 9  | កូនរបស់លោកមានអាយុប្អូននាក់?<br>កូន រ៉ូហ័ត រ៉ូក ម៉ែន អាយ ហុងម៉ែន?                 | Kodomo-san wa nan-sai desu ka?<br>子供さんは何才ですか。            |
| 10 | អាយុឥឡូវ<br>អាយ ហ្វ្រាម គុយណា  | Go-sai desu.<br>5 才です。                                   |





4 ភូមិសាស្ត្រ, អាកាសធាតុ, ប្រជាជន, សាសនា 地理・気候・人口・宗教

|   |  |
|---|--|
| <p>1 តើលោក(អ្នក)ធ្លាប់បានទៅប្រទេសកម្ពុជាឬទេ?<br/>         តាខ្មែរ រ៉ូក(នីយ៉ុក) ត្រូឡាវ ហ្គ័រ តាវ ផ្រូតេច<br/>         កង់ប៊ូឡាវ រ៉ូតេច?</p>   | <p>Kanbojia e itta koto ga arimasu ka?<br/>         カンボジアへ行ったことがありますか。</p>   |
| <p>2 ទេ, ខ្ញុំមិនធ្លាប់បានទេ។ ខ្ញុំចង់ទៅលេងដែរ។<br/>         តេ, កូនីយ៉ុក មីនត្រូឡាវ ហ្គ័រ តាវតេ.<br/>         កូនីយ៉ុក ច្រូន តាវ រ៉ែន តាខ្មែរ</p>                                      | <p>lie, arimasen. Itte mitai desu.<br/>         いいえ、ありません。行ってみたいです。</p>  |
| <p>3 តើលោកធ្លាប់ទទួលបានម្ហូបខ្មែរដែរឬទេ?<br/>         តាខ្មែរ រ៉ូក ត្រូឡាវ ត្រូឡាវ ម៉ាហ្គ័រ កាម៉ាខ្មែរ<br/>         តាខ្មែរ រ៉ូតេច?</p>   | <p>Kanbojia-ryōri o tabeta koto ga arimasu ka?<br/>         カンボジア料理を食べたことがありますか。</p>   |
| <p>4 បាទ(ចាស័), បាទ<br/>         ហ្គ័រ(ច្រា), ត្រូឡាវ</p>   | <p>Hai, arimasu.<br/>         はい、あります。</p>   |
| <p>5 តើប្រទេសរបស់លោកជាប្រទេសបែបណា?<br/>         តាខ្មែរ ផ្រូតេច រ៉ូក ច្រា ផ្រូតេច ហ្គ័រ ណាខ្មែរ?</p>  | <p>Donna kuni desu ka?<br/>         どんな国ですか。</p>   |
| <p>6 ប្រទេសកម្ពុជា ជាប្រទេសមួយនៅតំបន់អឺរ៉ុបចន្លោះប្រទេសថៃនិងវៀតណាម<br/>         ផ្រូតេច កង់ប៊ូឡាវ ច្រា ផ្រូតេច ម៉ាយ ណាខ្មែរ<br/>         តាំងហ្គ័រ អ៊ីនត្រូឡាវ ច្រូន តាយ ឡាវ វៀតណាម</p> | <p>Kanbojia wa Indo-shina hantō ni arimasu.<br/>         Tai to Betonamu no aida desu.<br/>         カンボジアはインド・シナ半島にあります。<br/>         タイとベトナムの間です。</p> |
| <p>7 មានរដូវវស្សា និងរដូវប្រាំង<br/>         ម៉ាយ រ៉ូតាវ ផ្រាយ ឡាវ រ៉ូតាវ ប្រាំង</p>  | <p>Uki to kanki ga arimasu.<br/>         雨季と乾季があります。</p>   |
| <p>8 អឺរ៉ុបនេះទៅប្រទេសកម្ពុជាជារដូវប្រាំង<br/>         អ៊ីរ៉ុប នីត ណាខ្មែរ ផ្រូតេច កង់ប៊ូឡាវ ច្រា រ៉ូតាវ ប្រាំង</p>   | <p>Kanbojia wa ima kanki desu.<br/>         カンボジアは今乾季です。</p>   |

|    |  |  |
|----|--|--|
| 9  | រដូវប្រាំងចាប់ពីខែឧសភា<br>រតា'ឡ ប្រាំង ប៊ី-កាខ្មែរ តូន្មែ ទា'អុល កាខ្មែរ ឡុសាប៊ីខ្មែរ                            | Kanki wa Jūni-gatsu kara go-gatsu made desu.<br>乾季は12月から5月までです。              |
| 10 | ជាប្រទេសតូចមួយ<br>ច្រាខ្មែរ ប្រូតេច ត្រូច ម៉ាយ   | Chisai kuni desu.<br>小さい国です。   |
| 11 | រាជធានីគឺ ទីក្រុងភ្នំពេញ<br>រីឌាច្រាខ្មែរ ក្រូ ត្រូច ក្រុង ប្រូណុងបេន  | Shuto wa Punonpen desu.<br>首都はプノンペンです。                                       |
| 12 | តើមានប្រជាជនប្រហែលប៉ុន្មាននាក់?<br>តាខ្មែរ មីន ប្រូច្រាខ្មែរ ប្រូអុល ហ្វុនម៉ាន ណ្យាក់?                           | Jinkō wa donokurai desu ka?<br>人口はどのくらいですか。                                  |
| 13 | ប្រជាជនមានប្រហែលជប់បីលាននាក់<br>ប្រូច្រាខ្មែរ មីន ប្រូអុល ត្រូប្រូហ្វាយ រីឌាខ្មែរ ណ្យាក់                         | Jinkō wa yaku 13,000,000 (issen-sanbyakuman) nin desu.<br>人口は約13,000,000人です。 |
| 14 | តើគេនិយាយភាសាអ្វី?<br>តាខ្មែរ ក្រូ ណីយាយ ប៊ីខ្មែរ អាយុខ្មែរ?   | Donna kotoba o hanashimasu ka?<br>どんな言葉を話しますか。                               |
| 15 | គេនិយាយភាសាខ្មែរ<br>ក្រូ ណីយាយ ប៊ីខ្មែរ ក្រាខ្មែរ  | Kanbojia-go o hanashimasu.<br>カンボジア語を話します。                                   |
| 16 | សាសនាគឺមានព្រះពុទ្ធជាសាសនាសំខាន់ជាងគេ<br>សាសនា ក្រូ មីន ប្រូរីឌាខ្មែរ ប្រូត ច្រាខ្មែរ សាសនា<br>សុមគាណាខ្មែរ      | Shūkyō wa omoni Bukkyō ga arimasu.<br>宗教は主に仏教があります。                          |
| 17 | គឺជាប្រទេសដ៏ល្អមួយ<br>ក្រូ ច្រាខ្មែរ ប្រូតេច ត្រូច រតាខ្មែរ ម៉ាយ   | Kirei na kuni desu.<br>きれいな国です。  |
| 18 | គឺជាប្រទេសមួយដ៏ល្អសំរាប់ទេសចរណ៍<br>ក្រូ ច្រាខ្មែរ ប្រូតេច ម៉ាយ ត្រូច រតាខ្មែរ រតាខ្មែរ សុមគាណាខ្មែរ តេសច្រាខ្មែរ | Kankō de yūmei desu.<br>観光で有名です。   |





◆ ពាក្យមាន ប្រយោជន៍

[សាសនា]

- 1 កាតូលិក
- 2 អ៊ីស្លាម
- 3 សាសនាហ៊ីនឌូ
- 4 ព្រះពុទ្ធសាសនា
- 5 សាសនាស៊ីនតូ
- 6 វិហារកាតូលិក
- 7 វិហារអ៊ីស្លាម
- 8 វត្ត (ព្រះពុទ្ធសាសនា)
- 9 វត្តសាសនាស៊ីនតូ
- 10 បន់ ស្រន់

[ភូមិសាស្ត្រ]

- 1 សមុទ្រ
- 2 ជុំ
- 3 កោះ
- 4 ភ្នំភ្លើង
- 5 ស្ទឹង
- 6 ព្រៃភ្នំ
- 7 ជ្រោះ
- 8 ទឹកក្ដៅចេញពីដី
- 9 វាលខ្សាច់
- 10 វាលស្មៅ
- 11 ឆ្នេរសមុទ្រ

[អាកាសធាតុ]

- 1 ភ្លៀង
- 2 ក្រិល
- 3 ជ្រុះ
- 4 រញ្ជួយផែនដី
- 5 ទឹកជំនន់

[សាសនា]

- カトリック  
 イスラム  
 サスナー ヒントウー  
 フリアット プットサスナー  
 サスナー シントー  
 ウィヒアー カトリック  
 ウィヒアー イスラム  
 ウィアット (フリアット プットサスナー)  
 ウィアット サスナー シントウ  
 ホンスロン

[ប្រទេស]

- サムット  
 フノム  
 コツ  
 フノムフラーン  
 ストウン  
 トラーヒアン  
 チュルオツ  
 トウツククダウ チェンピーターエイ  
 ウィアルクサツチ  
 ウィアルスマウ  
 チュネー サムット

[អាកាសធាតុ]

- フリアーン  
 フリル  
 フユツ  
 ロンチュエイ ペンダエイ  
 トウツク チョムヌアン

[Shūkyō]

- Kirisutokyō  
 Isuramukyō  
 Hinzūkyō  
 Bukkyō  
 Shintō  
 kyōkai  
 mosuku  
 o-tera  
 jinja  
 o-inori

[Chikei]

- umi  
 yama  
 shima  
 kazan  
 kawa  
 mizuumi  
 taki  
 onsen  
 sabaku  
 sōgen  
 kaigan

[Shizen-genshō]

- ame  
 yuki  
 taifū  
 jishin  
 kōzui

[宗教]

- キリスト教  
 イスラム教  
 ヒンズー教  
 仏教  
 神道  
 教会  
 モスク  
 お寺  
 神社  
 お祈り

[地形]

- 海  
 山  
 島  
 火山  
 川  
 湖  
 滝  
 温泉  
 砂漠  
 草原  
 海岸

[自然現象]

- 雨  
 雪  
 台風  
 地震  
 洪水

## 5 ភាសា 言葉

|  |  |
|--|--|
| 1 នេវនេវនេវ: ជាអ្វី?<br>ニッ/ヌッ/ヌッ チアアウエイ?                               | Kore / Sore / Are wa nan desu ka?<br>これ/それ/あれは何ですか。              |
| 2 តើភាសាជប៉ុនគេហៅថាអ្វី?<br>タエー ヒアサー チョホン ケーハウター アウエイ?                 | Nihon-go de nan desu ka?<br>日本語で何ですか。                            |
| 3 តើ “ឥឡិត” ភាសាជប៉ុនគេហៅថាអ្វី?<br>タエー “アウラック” ヒアサー チョホン ケーハウター アウエイ? | “Watermelon” wa Nihon-go de nan desu ka?<br>「ウォーターメロン」は日本語で何ですか。 |
| 4 គេហៅថា “ស៊ីយកា” (ឥឡិត)<br>ケーハウター “スイカ”                               | “Suika” desu.<br>「すいか」です。  |
| 5 តើភាសាខ្មែរគេហៅថាអ្វី?<br>タエー ヒアサー クマエー ケー ハウター アウエイ?                | Kambojia-go de nan desu ka?<br>カンボジア語で何ですか。                      |
| 6 ជាភាសាខ្មែរគេហៅថា “ឥឡិត”<br>チアー ヒアサー កុម៉ា កេ ហាតា “アウラック”           | Kambojia-go de “ourekku” desu.<br>カンボジア語で「オウレック」です。              |



|    |   |  |
|----|---|--|
| 7  | ពាក្យជំរុំ “អ្វីយល្អ” តើភាសាខ្មែរ គេហៅថាអ្វី?<br>ピョックチョホン “オイシイ” ター ピアサー クマエー<br>ケーハウター アウエイ? | “Oishii” wa Kanbojia-go de nan desu ka?<br>「おいしい」はカンボジア語で何ですか。 |
| 8  | គេហៅថា ឆ្ងាញ់<br>ケーハウター チュガン  | “Chugan” desu.<br>「チュガン」です。                                    |
| 9  | តើលោក(អ្នក)យល់ទេ?<br>ター ローក(ニアック) ヨルター?   | Wakarimasu ka?<br>わかりますか。                                      |
| 10 | បាទ(ចាស់)ខ្ញុំយល់<br>ហ្វ្រី(ច្រើន) ក្នុងយូរ   | Hai, wakarimasu.<br>はい、わかります。                                  |
| 11 | ទេ ខ្ញុំមិនយល់ទេ<br>តើ ក្នុងយូរ មិនយល់ទេ  | lie, wakarimasen.<br>いいえ、わかりません。                               |
| 12 | ខ្ញុំមិនចេះភាសាជំរុំទេ<br>ក្នុងយូរ មិនចេះ ភ្នំ ច្រើន ច្រើន ច្រើន ច្រើន                        | Nihon-go wa wakarimasen.<br>日本語はわかりません。                        |
| 13 | តើលោក(អ្នក)ចេះនិយាយភាសាអង់គ្លេសឬទេ?<br>ター ローក ច្រើន ច្រើន ច្រើន ច្រើន ច្រើន ច្រើន             | Ei-go ga dekimasu ka?<br>英語ができますか。                             |
| 14 | បាទ, ចេះបន្តិច<br>ហ្វ្រី, ច្រើន ច្រើន ច្រើន ច្រើន   | Hai, sukoshi.<br>はい、少し。  |
| 15 | ទេ, ខ្ញុំមិនចេះទេ<br>តើ, ក្នុងយូរ មិនចេះទេ  | lie, dekimasen.<br>いいえ、できません。                                  |
| 16 | ទេ, ខ្ញុំមិនចេះនិយាយភាសាអង់គ្លេសទេ<br>តើ, ក្នុងយូរ មិនចេះ និយាយ ច្រើន ច្រើន ច្រើន ច្រើន       | Ei-go wa dekimasen.<br>英語はできません。                               |
| 17 | សូមប្រៀបភាសាជំរុំអោយខ្ញុំផង<br>សូម ច្រើន ច្រើន ច្រើន ច្រើន ច្រើន ច្រើន                        | Watashi ni Nihon-go o oshiete kudasai.<br>私に日本語を教えてください。       |

|    |   |   |
|----|---|---|
| 18 | សូមសរសេរ<br>ソーム ソーサー  | Kaite kudasai.<br>書いてください。  |
| 19 | ភាសាជប៉ុនចំណាពិបាកមែន<br>ピアサー チョホ <sup>ン</sup> チョム チア ピ <sup>ハ</sup> ーク メ <sup>ン</sup>  | Nihon-go wa muzukashii desu ne.<br>日本語は難しいですね。                              |
| 20 | ភាសាអង់គ្លេសស្រួល<br>ピアサー オンクレス <sup>ツ</sup> ស្រា <sup>ル</sup>  | Ei-go wa yasashii desu.<br>英語はやさしいです。                                       |
| 21 | ភាសាជប៉ុនមាន អក្សរចិន រឿងរ៉ាវកាណា កាតាកាណា<br>ピアサー チョホ <sup>ン</sup> ミ <sup>ア</sup> ន អ៊ុក <sup>ソ</sup> ចេ <sup>ン</sup> អ៊ិរ៉ា <sup>カ</sup> ナ កា <sup>タ</sup> カ <sup>ナ</sup> | Nihon-go wa Kanji, Hiragana, Katakana ga arimasu.<br>日本語は漢字、ひらがな、カタカナがあります。 |
| 22 | តើអក្សរនេះ គេអានយ៉ាងម៉េចដែរ?<br>タ <sup>エ</sup> អ៊ុក <sup>ソ</sup> ន៊ុ <sup>ツ</sup> កេ <sup>ア</sup> អេ <sup>ン</sup> យេ <sup>ン</sup> មេ <sup>ツ</sup> ចា <sup>エ</sup> ?         | Kore wa dō yomimasu ka?<br>これはどう読みますか。                                      |
| 23 | តើ (ពាក្យ)នេះមានន័យដូចម្តេច?<br>タ <sup>エ</sup> ន៊ុ <sup>ツ</sup> ម៊ិ <sup>ア</sup> ន ណៃ ត្រៃ ចា <sup>マ</sup> ចា <sup>ツ</sup> ចា <sup>エ</sup> ?                                | Kore wa dō iu imi desu ka?<br>これはどういう意味ですか。                                 |

◆ ពាក្យមាន ប្រយោជន៍

|    |                |   |              |         |
|----|----------------|---|--------------|---------|
| 1  | ភាសាអង់គ្លេស   | ប៊ិ <sup>ア</sup> ស៊ី-អ៊ុក <sup>レ</sup> ស                  | Ei-go        | 英語      |
| 2  | ភាសាឥណ្ឌូនេស៊ី | ប៊ិ <sup>ア</sup> ស៊ី-អ៊ុក <sup>ド</sup> ណេ <sup>シ</sup>    | Indonesia-go | インドネシア語 |
| 3  | ភាសាអារ៉ាប៊ី   | ប៊ិ <sup>ア</sup> ស៊ី-អ៊ុក <sup>ア</sup> រ៉ា <sup>ブ</sup>   | Arabia-go    | アラビア語   |
| 4  | ភាសាអេស្ប៉ាញ   | ប៊ិ <sup>ア</sup> ស៊ី-អេស <sup>パ</sup> អ៊ុក <sup>ン</sup>   | Supein-go    | スペイン語   |
| 5  | ភាសារុស៊ី      | ប៊ិ <sup>ア</sup> ស៊ី-អ៊ុក <sup>ル</sup> ច៊ី <sup>シ</sup>   | Roshia-go    | ロシア語    |
| 6  | ភាសាបារាំង     | ប៊ិ <sup>ア</sup> ស៊ី-អ៊ុក <sup>フ</sup> រ៉ា <sup>ン</sup>   | Furansu-go   | フランス語   |
| 7  | ភាសាថៃ         | ប៊ិ <sup>ア</sup> ស៊ី-អ៊ុក <sup>タ</sup> យៃ                 | Tai-go       | タイ語     |
| 8  | ភាសាចិន        | ប៊ិ <sup>ア</sup> ស៊ី-អ៊ុក <sup>グ</sup> កូ <sup>ク</sup> យៃ | Chūgoku-go   | 中国語     |
| 9  | ភាសាម៉ុងហ្គោល  | ប៊ិ <sup>ア</sup> ស៊ី-អ៊ុក <sup>モ</sup> ង <sup>ゴ</sup> ល   | Mongoru-go   | モンゴル語   |
| 10 | ភាសាវៀតណាម     | ប៊ិ <sup>ア</sup> ស៊ី-អ៊ុក <sup>ベ</sup> យៃ តា <sup>ム</sup> | Betonamu-go  | ベトナム語   |

កំណត់ចំណាំ

# 3

ពេលចេញទៅក្រៅ


外出





|    |  |   |
|----|--|---|
| 11 | តើទីនេះនៅទីណា?<br>ター ティーニツ ナウ ティーナー?           | Koko wa doko desu ka?<br>ここはどこですか。          |
| 12 | ខ្ញុំវេចខ្ចី<br>クニヨム ウォンウエン プラウ                | Michi ni mayoimashita.<br>道に迷いました。          |
| 13 | ខ្ញុំចង់ទៅសណ្ឋាគារនេះ<br>クニヨム チョン タウ サンタキアー ニツ | Kono hoteru e ikitai desu.<br>このホテルへ行きたいです。 |

◆ ពាក្យមានប្រយោជន៍



|    |                                 |                             |            |       |
|----|---------------------------------|-----------------------------|------------|-------|
| 1  | ស្ថានីយរថភ្លើង                  | スタニー ロアット プラウーン             | eki        | 駅     |
| 2  | ធនាគារ                          | トニアキアー                      | ginkō      | 銀行    |
| 3  | ស៊ូពែរម៉ាកែត (ផ្សារលក់ទំនិញ)    | スーパーマーケット                   | sūpā       | スーパー  |
| 4  | ផ្សារកំរិតស្ទើរ (ហាងលក់ទំនិញធំ) | デパートメントストア                  | depāto     | デパート  |
| 5  | ហាងទាបហ្វុយបើកបរជម្រាប          | ハンチャプホアイ ハェーク<br>ムベイクアン モーン | konbini    | コンビニ  |
| 6  | ប្រៃសនីយ៍                       | プライサニー                      | yūbinkyoku | 郵便局   |
| 7  | ហាងអនុគ្រោះពន្ធ                 | ハーン アヌクロアស់្នុង             | menzeiten  | 免税店   |
| 8  | បង្គន់                          | ハンコアン                       | toire      | トイレ   |
| 9  | ទូរស័ព្ទ                        | トウルサツプ                      | denwa      | 電話    |
| 10 | សួនច្បារ                        | スアンチュហ្វ្រ                  | kōen       | 公園    |
| 11 | ភោជនីយដ្ឋាន                     | ホーチャニヤターン                   | resutoran  | レストラン |

## 2 នៅស្ថានីយរថភ្លើង 駅で

|  |   |
|--|---|
| 1 តើកន្លែងលក់សំបុត្រនៅឯណា?<br>ター カンラエーン ロアックサムホット ナウ アエーナー?  | Kippu uriba wa doko desu ka?<br>切符売り場はどこですか。      |
| 2 ដើម្បីទៅ ហ្សឺឡូយា តើខ្ញុំប៉ុន្មាន?<br>タームハイ タウ シブヤ タエー トライ ホンマーン?  | Shibuya made ikura desu ka?<br>渋谷までいくらですか。        |
| 3 ១៦០យ៉េន<br>ムアイロイホックサップ <sup>១</sup> イエン  | Hyaku-roku-jū-en desu.<br>160 円です。                |
| 4 សូមប្រាប់អំពីរបៀបប្រើរបស់នេះបន្តិច<br>ソームフラップ <sup>១</sup> オムピー <sup>១</sup> ロビ <sup>១</sup> アブ <sup>១</sup> フラエー <sup>១</sup> ロホツ <sup>១</sup> ニツ<br>ハンテツチ      | Tsukaikata o oshiete kudasai.<br>使い方を教えてください。     |
| 5 តើនេះភ្លើងដែលនៅហ្សឺឡូយា នៅខ្សែលេខប៉ុន្មាន?<br>ター ロテツ <sup>១</sup> フラウーン <sup>១</sup> タウ シブヤ <sup>១</sup> ナウ クサエー <sup>១</sup><br>レークホンマーン?                       | Shibuya wa nan-bansen desu ka?<br>渋谷は何番線ですか。      |
| 6 ខ្សែលេខ៦<br>クサエー <sup>១</sup> レークピー <sup>១</sup>   | Ni-bansen desu.<br>2 番線です。                        |
| 7 បន្ទាប់ពីនេះគឺ តូក្យូ?<br>ホ <sup>១</sup> ントアブ <sup>១</sup> ប៊ី <sup>១</sup> នី <sup>១</sup> ក្រ តូក្យោ រូ-?  | Tsugi wa Tōkyō desu ka?<br>次は東京ですか。               |
| 8 មិនទាន់ដល់ទេ<br>ミントアン <sup>១</sup> トルテ <sup>១</sup>  | Mada desu.<br>まだです。                               |
| 9 បន្ទាប់ពីនេះ/ទីពីរនេះ<br>ハ <sup>១</sup> トアブ <sup>១</sup> ប៊ី <sup>១</sup> -នី <sup>១</sup> /ត៊ី <sup>១</sup> -ប៊ី <sup>១</sup> ប៊ី <sup>១</sup> -នី <sup>១</sup> | Tsugi desu. / Tsugi no tsugi desu.<br>次です。/次の次です。 |

10 ដើម្បីទៅហ្សឺឈ័យ តើ ត្រូវទៅប្តូរទេះភ្លើងនៅឯណា?  
ダムハイ タウ シブヤ タエー トラウ タウ フトー ロテツ  
プラーウーន ナウ アエーナー?

Shibuya wa doko de norikae desu ka?  
渋谷はどこで乗り換えですか。

11 ត្រូវប្តូរនៅហ្សឺនយុគី  
トラウ フトー ナウ シンジユク

Shinjuku de norikae desu.  
新宿で乗り換えです。

12 ខ្ញុំបាត់សំបុត្រជិះហើយ  
クニヨム ハット サンホット チツ ハエイ


Kippu o nakushimashita.  
切符をなくしました。




◆ ពាក្យមាន ប្រយោជន៍

|    |                    |                     |               |       |
|----|--------------------|---------------------|---------------|-------|
| 1  | ស្ថានីយរថភ្លើង     | スタニー ロアット プラウーン     | eki           | 駅     |
| 2  | សំបុត្រ            | ソムホット               | kippu         | 切符    |
| 3  | កន្លែងលក់សំបុត្រ   | コンレーン ロアック サムホット    | kippu uriba   | 切符売り場 |
| 4  | ច្រកចូល            | チュロークチョール           | iriguchi      | 入口    |
| 5  | ច្រកចេញ            | チュロークチェン            | deguchi       | 出口    |
| 6  | ច្រកខាងកើត         | チュロークカーンカエート        | higashi-guchi | 東口    |
| 7  | ច្រកខាងលិច         | チュロークカーンレツチ         | nishi-guchi   | 西口    |
| 8  | ច្រកខាងត្បូង       | チュロークカーンタホウーン       | minami-guchi  | 南口    |
| 9  | ច្រកខាងជើង         | チュロークカーンチュウーン       | kita-guchi    | 北口    |
| 10 | ខ្សែ JR            | クサエー ジェイアル          | jeiāru-sen    | JR線   |
| 11 | រថភ្លើងក្រោមដី     | ロアット プラウーン クロームタ'エイ | chikatetsu    | 地下鉄   |
| 12 | រថភ្លើង            | ロアット プラウーン          | densha        | 電車    |
| 13 | ឡាន ក្រុង          | ラーンクロン              | basu          | バス    |
| 14 | តាក់ស៊ី            | タクシー                | takushii      | タクシー  |
| 15 | រថយន្ត             | ロアットヨアン             | kuruma        | 車     |
| 16 | រថភ្លើងស៊ីនកាន់សេន | ロアット プラウーン シンカンセン   | shinkansen    | 新幹線   |

ម៉ាស៊ីនស្វ័យប្រវត្តិសំរាប់លក់សំបុក្រ  
Jidōkenbaiki



ម៉ាស៊ីនស្វ័យប្រវត្តិសំរាប់ដៃកសំបុក្រចេញចូល  
Jidōkaisatsu






11 តើមានវិទ្យុប័ណ្ណពន្យល់ជាភាសាអង់គ្លេសទេ?

ター ミアン ケットハン ホンヨル チャー ヒアサー  
オンクレツ テー?

Ei-go no panfuretto ga arimasu ka?

英語のパンフレットがありますか。



◆ ពាក្យមាន ប្រយោជន៍

|    |                                     |   |               |          |
|----|-------------------------------------|---|---------------|----------|
| 1  | ផ្លូវដែលមានហាងលក់ដីវ៉ាន់<br>អមសងខាង | ブラウ ダ'ェール ミアン ハーン ロアック<br>アイウ'ァン オーム ソーンカーン | shōtengai     | 商店街      |
| 2  | រាំងព្រះចៅអធិរាជ                    | ウ'イアンプ'リャツ チヤウ アテイリャチ                       | Kōkyo         | 皇居       |
| 3  | សួនសាធារណៈ                          | スアン サテア'ラナツ                                 | kōen          | 公園       |
| 4  | វត្ត                                | ウ'アート                                       | o-tera        | お寺       |
| 5  | វត្តសាលាទាន់ស៊ីនតូ                  | ウ'アត្តសាសនា'ស៊ីនតូ                          | jinja         | 神社       |
| 6  | ព្យូចារី                            | トウキョウタワ'ー                                   | Tōkyō tawā    | 東京タワー    |
| 7  | ដីស្តុនីលែន                         | ディズ'ニーレーン                                   | Dizunii-rando | ディズニーランド |
| 8  | សារមន្ទីរ                           | サラツ モン'テ'ー                                  | hakubutsukan  | 博物館      |
| 9  | សារមន្ទីរសិល្បៈ                     | サラツ モン'テ'ី サル'ហ៍                            | bijutsukan    | 美術館      |
| 10 | សួនសត្វ                             | スアン サ'ត                                     | dōbutsuen     | 動物園      |
| 11 | ផលរុប្បដ្ឋាន                        | チョル ワ'ច'ហ៍ត'ាន                              | suizokukan    | 水族館      |
| 12 | សួនរុក្ខជាតិ                        | スアン ル'ツ'កា'ច'ា'រ'ត                          | shokubutsuen  | 植物園      |
| 13 | កន្លែងកំសាន្ត                       | カン'រ៉េន កា'ម'ស'ាន                           | yūenchi       | 遊園地      |
| 14 | រោងកុន                              | ローン'គុន                                     | eigakan       | 映画館      |
| 15 | រោងល្ខោន                            | ローン'រ៉ាកា'វុន                               | gekijō        | 劇場       |






■ ម៉ោង

ម៉ោង១  
ម៉ោង២  
ម៉ោង៣  
ម៉ោង៤  
ម៉ោង៥  
ម៉ោង៦  
ម៉ោង៧  
ម៉ោង៨  
ម៉ោង៩  
ម៉ោង១០  
ម៉ោង១១  
ម៉ោង១២

ichi-ji 1 時  
ni-ji 2 時  
san-ji 3 時  
yo-ji 4 時  
go-ji 5 時  
roku-ji 6 時  
shichi-ji 7 時  
hachi-ji 8 時  
ku-ji 9 時  
jū-ji 10 時  
jū-ichi-ji 11 時  
jū-ni-ji 12 時



១នាទី  
២នាទី  
៣នាទី  
៤នាទី  
៥នាទី  
៦នាទី  
៧នាទី  
៨នាទី  
៩នាទី  
១០នាទី  
១១នាទី  
១២នាទី  
១៣នាទី  
១៤នាទី  
១៥នាទី  
២០នាទី  
២៥នាទី  
៣០នាទី/  
ពន្លះ  
៣៥នាទី  
៤០នាទី  
៤៥នាទី  
៥០នាទី  
៥៥នាទី

ippun 1 分  
nifun 2 分  
sanpun 3 分  
yonpun 4 分  
gofun 5 分  
roppun 6 分  
nanafun 7 分  
hachifun 8 分  
kyūfun 9 分  
juppun 10 分  
jūippun 11 分  
jūnifun 12 分  
jūsanpun 13 分  
jūyonpun 14 分  
jūgofun 15 分  
nijuppun 20 分  
nijūgofun 25 分  
sanjuppun / 30 分 /  
han 半  
sanjūgofun 35 分  
yonjuppun 40 分  
yonjūgofun 45 分  
gojuppun 50 分  
gojūgofun 55 分

# 4

បាយ (ពេលបាយ)

食事

## 1 នៅឯតុបាយ តេប្លង់អំពី

|    |   |                                      |
|----|---|--------------------------------------|
| 1  | ខ្ញុំប្អូនពាយ<br>クニヨム クリアン ハーイ                                  | Onaka ga sukimashita.<br>おなかがすきました。  |
| 2  | ខ្ញុំស្រែកទឹក<br>クニヨム スレーク トウク                                  | Nodo ga kawakimashita.<br>のどがかわきました。 |
| 3  | ខ្ញុំឆ្អែតហើយ<br>クニヨム チャエート ハエイ                                 | Onaka ga ippai desu.<br>おなかがいっぱいです。  |
| 4  | តោះ, យើងហូបតែ<br>トツ, ユーン ホーブ タエー                                | Ocha o nomimashō.<br>お茶を飲みましょう。      |
| 5  | តោះ, យើងហូបពាយ<br>トツ, ユーン ホーブハーイ                                | Gohan o tabemashō.<br>ご飯を食べましょう。     |
| 6  | “អ៊ីតាដាគីម៉ាស” [ពាក្យប្រើមុនពេលហូប ឈាម]<br>“イタダキマス”            | Itadakimasu.<br>いただきます。              |
| 7  | “ហ្គោឌីសូ-ណាម៉ាដេស៊ីតា” [ពាក្យប្រើពេលហូប ឈាមហើយ]<br>“ゴチソウサマデシタ” | Gochisōsama deshita.<br>ごちそうさまでした。   |
| 8  | តើឆ្ងាញ់ឬទេ?<br>タエー チュガシ ルー តេ-?                                | Ikaga desu ka?<br>いかがですか。            |
| 9  | ឆ្ងាញ់ណាស់<br>チュガシ ナツ   | Oishii desu.<br>おいしいです。              |
| 10 | ឆ្ងាញ់ណាស់ [និយាយបន្ទាប់ពីបរិភោគរួច]<br>チュガシ ナツ                 | Oishikatta desu.<br>おいしかったです。        |

|   |   |
|---|---|
| <p>11 ថែមបន្តិចទៀតទៅយ៉ាងម៉េចដែរ?<br/>     ターム ハンテッチ テイエート タウ ヤンメッチ タ'エー?</p>    | <p>Mō sukoshi ikaga desu ka?<br/>     もう少しいかがですか。</p> |
| <p>12 ទេ, គ្រប់គ្រាន់ហើយ, សូមអរគុណ<br/>     テー, クロップ クルアン ハーイ ソームオーケン</p>       | <p>lie, mō kekkō desu.<br/>     いいえ、もう結構です。</p>       |
| <p>13 តើលោក(អ្នក)ត្រូវការប៊ែរយូទេ?<br/>     ター ローク(ニアック) トラウカー ビ'ーイェー ルーテー?</p> | <p>Biiru wa ikaga desu ka?<br/>     ビールはいかがですか。</p>   |

**វត្តពិសេស**

Itadakimasu.



**“Itadakimasu.”**

“អីតាដាគីម៉ាសូ.” គឺជាពាក្យសំរាប់សំដែង  
 ការគូរសមនៅពេលចាប់ផ្តើមទទួលទាន អាហារ ឬភេសជ្ជៈ ។  
 ពាក្យនេះមានន័យថា “សូមចាប់ផ្តើមទទួលទាន”

**“Gochisosama deshita.”**

គេនិយាយថា “ហ្គាដិសូ-សាម៉ាដេហ្គីតា.” បន្ទាប់ពី  
 គេបានបរិភោគរួច ។ ពាក្យនេះមានន័យ ប្រហែល  
 នឹង (សូមអរគុណដែលបានទទួលទានចំនីទាំងនេះ)


Gochisōsama deshita.



|    |   |   |
|----|---|---|
| 14 | តើលោក(អ្នក)ចេះប្រើចង្កឹះដែរឬទេ?<br>ター ローク(ニアック) チェツ プラー チャンケアツ ター<br>ルーター?          | Ohashi, daijōbu desu ka?<br>おはし、大丈夫ですか。     |
| 15 | ខ្ញុំចង់បានសម<br>クニヨム チョンバーン ソーム  | Fōku, onegai-shimasu.<br>フォーク、お願いします。       |
| 16 | តើលោកអាចទទួលទានសាច់ជ្រូកបានដែរឬទេ?<br>ター ローク トウウル テアン サツチルーク ហ័រ៉ង់ ចារ៉េ<br>លូតេរ? | Buta-niku wa daijōbu desu ka?<br>豚肉は大丈夫ですか。 |
| 17 | ខ្ញុំមិនអាចល្បីសាច់ជ្រូកបានទេ<br>クニヨム ミン អ័រ៉ង់ ឆាម សាច់ច្រូក ហ័រ៉ង់ ចារ៉េ          | Buta-niku wa dame desu.<br>豚肉はだめです。         |
| 18 | ខ្ញុំមិនអាចល្បីប៊ែរបានទេ<br>クニヨム ミン អ័រ៉ង់ ឆាម ប៊ែរ-អ័រ៉ង់ ចារ៉េ                    | Biiru wa dame desu.<br>ビールはだめです。            |
| 19 | ពីព្រោះខ្ញុំកាន់សាសនាអ៊ីស្លាម<br>ប៊ែរ-ហ្វុល-អ័រ៉ង់ ឆាម កាន់ សាសនា អ័រ៉ង់ អ័រ៉ង់     | Isuramu-kyōto desu kara.<br>イスラム教徒ですから。     |
| 20 | សូមអញ្ជើញលើកែវ!<br>សូម អញ្ជើញ លើកែវ   | Kanpai.<br>乾杯。                              |


**វត្តពិសេស**

របៀបចាប់ផ្តើមដោយប្រើចង្កឹះ: “*Hashi*” គឺចង្កឹះមួយគូ ។ ចង្កឹះដែលគេប្រើវាល្ងៃធ្វើអំពីភ្នំភ្នំឬស្រូវ ឬអំពីឈើដែលគេលាបថ្នាំពណ៌ ។ នៅកន្លែង ដែលលក់ចំនីសាសាណាណា: គេប្រើចង្កឹះអិតលាបពណ៌ដែលគេអាចទាញបំបែកជាពីរបានហៅថា “*waribashi*” ។ គេបោះចោល ចង្កឹះនោះ: បន្ទាប់ពីប្រើវារួច ។ ដើម្បីចាប់ម្ហូប គេរៀបចំចង្កឹះមួយដើមនៅចន្លោះគល់ ប្រមាមមេដៃនិងចុង ប្រមាមខាងដៃ ។ ចង្កឹះមួយដើមនេះ នៅស្រៀមរហូត ។ បន្ទាប់មកគេកាន់ចង្កឹះមួយដើមទៀត ដោយចុង ប្រមាមដៃ- ប្រមាមកណ្តាលនិង ប្រមាមចង្កូលដៃ ។ គេកំរើកចុះ-ឡើង ចង្កឹះទី២នេះដោយប្រើប្រមាមកណ្តាល និង ប្រមាមចង្កូលដៃ ។



## 2 នៅភោជនីយដ្ឋាន レストランで

|  |   |
|--|---|
| 1 សូមអញ្ជើញចូល<br>ソーム オンチューン チョール  | Irasshaimase.<br>いらっしやいませ。                              |
| 2 សូមទោស សូមមេត្តាអោយម៉ឺនុយ(តារាងលេខ:ម្ហូប)មកខ្ញុំ<br>ソーム トツ ソーム メタ アオイ メヌイ モーク クニョム | Sumimasen. Menyū, onegai-shimasu.<br>すみません。メニュー、お願いします。 |
| 3 តើនេះគឺជាអ្វី?<br>タエー ニツ チアー アウエイ?   | Kore wa nan desu ka?<br>これは何ですか。                        |
| 4 គឺ “យ៉ាគីត្រី”/គឺ “ស៊ីស៊ី”<br>クー “ヤキトリ”/クー “スシ”                                    | Yakitori desu. / O-sushi desu.<br>やきとりです。/おすしです。        |
| 5 ម្ហូបជប៉ុន<br>マホーブ° チョホン   | Nihon-ryōri desu.<br>日本料理です。                            |



|    |   |                                 |
|----|---|---------------------------------|
| 6  | នេះគឺសាច់អ្វី?<br>ニッ クー サッチ アウ'エイ?                                | Nan no niku desu ka?<br>何の肉ですか。 |
| 7  | គឺសាច់មាត់<br>クー サッチ モアン  | Tori-niku desu.<br>鶏肉です。        |
| 8  | តើលោក(អ្នក)ចូលចិត្តឃ្នាំម្ហូបណា?<br>タエー ローク チョルチュエツ ニヤム マホーブ' ナー? | Nani ga ii desu ka?<br>何がいいですか。 |
| 9  | ខ្ញុំត្រូវចិត្តម្ហូបនេះ<br>クニョム トラウ チエツ マホーブ' ニッ                  | Kore ga ii desu.<br>これがいいです。    |
| 10 | អ្វីក៏បានដែរ<br>アウ'エイ コーハ'ン タ'エー                                  | Nan demo ii desu.<br>何でもいいです。   |

#### ◆BakūmanRbeyaCn\_

|    |             |               |             |      |
|----|-------------|---------------|-------------|------|
| 1  | ម្ហូបជប៉ុន  | マホーブ' チョホ'ン   | Nihon-ryōri | 日本料理 |
| 2  | ម្ហូបអឺរ៉ុប | マホーブ' アエーロッパ' | Seiyō-ryōri | 西洋料理 |
| 3  | ម្ហូបចិន    | マホーブ' ចេន     | Chūka-ryōri | 中華料理 |
| 4  | ភ្នំជុំន    | ノムハ'ン         | pan         | パン   |
| 5  | ពាយ         | ហ'រ៉ៃ         | gohan       | ごはん  |
| 6  | ពងមាត់      | ហ'ន ម៉ា'ន     | tamago      | 卵    |
| 7  | បន្លែ       | ហ'ន រ៉ា'យ៉េ   | yasai       | 野菜   |
| 8  | ចេម         | ចេម           | maton       | マトン  |
| 9  | ត្រី        | តា'រ៉ៃ        | sakana      | 魚    |
| 10 | សាច់ត្រី    | សាច់ ច្រី'ក   | buta-niku   | 豚肉   |
| 11 | សាច់មាត់    | សាច់ ម៉ា'ន    | tori-niku   | 鶏肉   |
| 12 | សាច់គោ      | សាច់ កូ       | gyū-niku    | 牛肉   |



|    |   |                                      |
|----|---|--------------------------------------|
| 11 | តើលោក(អ្នក)ចង់ពិសារអ្វី?<br>តាខ្មែរ លោក (និយាយ) ច័យ៉ុង ប៊ីស៊ែរ អូឃ្មែរ? | Nani o tabemasu ka?<br>何を食べますか。      |
| 12 | ខ្ញុំចង់ល្បី “តិមព្យា”<br>កុនិយ៉ុម ច័យ៉ុង និយ៉ុម “តេនប្រា”              | Tenpura o tabemasu.<br>てんぷらを食べます。    |
| 13 | តើគេល្បីរបៀបណា?<br>តាខ្មែរ ក្មេ និយ៉ុម ល្បីខ្មែរ ណា?                    | Dō yatte tabemasu ka?<br>どうやって食べますか。 |

◆ ពាក្យមានប្រយោជន៍

|    |            |                           |         |       |
|----|------------|---------------------------|---------|-------|
| 1  | ទឹក        | តូឡុក                     | mizu    | 水     |
| 2  | ទឹកក្រចក   | តូឡុក តាខ្មែរ             | kōcha   | 紅茶    |
| 3  | កាហ្វេ     | កាហ្វេ                    | kōhii   | コーヒー  |
| 4  | ទឹកដោះគោ   | តូឡុក ត្រី កូរ            | miruku  | ミルク   |
| 5  | ទឹកផ្លែឈើ  | តូឡុក ប្រាខ្មែរ-ច័យ៉ុ     | jūsu    | ジュース  |
| 6  | ប៊ែរ       | ប៊ែរ-ខ្មែរ                | biiru   | ビール   |
| 7  | ស្រា       | ស្រា                      | wain    | ワイン   |
| 8  | វិស្កី     | វិស្កី                    | uisukii | ウイスキー |
| 9  | កូរ៉ា      | កូរ៉ា-ខ្មែរ               | kōra    | コーラ   |
|    |            |                           |         |       |
| 10 | ចាប៊ុន     | ច័យ៉ុងកេត                 | hashi   | はし    |
| 11 | ស៊ុម       | ស៊ុម                      | fōku    | フォーク  |
| 12 | កាំបិត     | កាំបិត                    | naifu   | ナイフ   |
| 13 | ស្រាប្រា   | ស្រាប្រា-ប្រាខ្មែរ        | supūn   | スプーン  |
| 14 | កាំបិតច្រក | កាំបិតច្រក ច័យ៉ុង-តាខ្មែរ | napukin | ナプキン  |
| 15 | ចាន        | ចាន                       | sara    | 皿     |
| 16 | កែវ        | កែវ                       | koppu   | コップ   |

ម្ហូបជប៉ុន 日本料理



**sushi** ស៊ុស៊ី ស្រី  
ពេញចំណុះលាយទឹកខ្លះ  
មានជាក់ត្រីនៅលើ




**sashimi** សាស៊ីមី សាសិមី  
ត្រីនៅ



**tempura** តឺបពុក តេនហ្វារ៉ា  
ត្រីបំពង និង បន្លែបំពង



**sukiyaki** ស៊ុគីយ៉ាគី ស្វិគីយ៉ាគី  
សាច់គោ លាយបន្លែ




**udon/soba** អ៊ុដុងស្វា ឡុង/ស៊ូហ្វា  
គុយទារជប៉ុន



**yakitori** យ៉ាគីតូរី យ៉ាគីតូរី  
មានអាំងចង្កាក់

### 3 នៅលាង “ហ្វីស្តហ្វឹដ” ហ្វាស្តហ្វឹដ ផ្ទះ

|  |   |
|--|---|
| 1 សូមអញ្ជើញម្ហូប<br>ស៊ុម អូនច្យូន កូម៉ុង   | Go-chūmon o dōzo.<br>ご注文をどうぞ。   |
| 2 ខ្ញុំចង់បាន ហាំប៊ុន<br>កូនយ៉ូម ច្យូន ហ្វែន ហាំប៊ុន   | Hanbāgā o kudasai.<br>ハンバーガーをください。  |
| 3 តើលាងត្រូវការប៉ុន្មាន?<br>តាយ៉េ លុក ត្រាយ៉ាកា ហ្វែនម៉ែន?   | Ikutsu desu ka?<br>いくつですか。  |
| 4 ខ្ញុំចង់បានបី<br>កូនយ៉ូម ច្យូនហ្វែន ហ្វែ   | Mittsu kudasai.<br>みっつください。   |
| 5 ខ្ញុំចង់បានការហ្វឹដ<br>កូនយ៉ូម ច្យូនហ្វែន កាហ្វេ ហ្វឹ  | Kōhii o futatsu kudasai.<br>コーヒーをふたつください。                                 |
| 6 សូមអោយដំលូងចៀនមួយក្បាប់ និង ហាំប៊ុន<br>ស៊ុម អាយី តាម លុន ច្យូន មាយី កាណាច្យុប យ៉ុង<br>ហាំប៊ុន ហ្វឹ | Poteto o hitotsu to hanbāgā o futatsu kudasai.<br>ポテトをひとつとハンバーガーをふたつください。 |



| [ប៉ុន្មាន?] | Ikutsu    | いくつ  |
|-------------|-----------|------|
| 1           | hitotsu   | ひとつ  |
| 2           | futatsu   | ふたつ  |
| 3           | mittsu    | みっつ  |
| 4           | yottsu    | よっつ  |
| 5           | itsutsu   | いつつ  |
| 6           | muttsu    | むっつ  |
| 7           | nanatsu   | ななつ  |
| 8           | yattsu    | やっつ  |
| 9           | kokonotsu | ここのつ |
| 10          | tō        | とお   |

|    |   |   |
|----|---|---|
| 7  | សូមមេត្តាខ្ញុំបំរើឱ្យយកចេញក្រៅ<br>ソーム メタ クチョップ° タムハイ ヨーク チェン クラウ                  | Teiku auto, onegai-shimasu.<br>テイクアウト、お願いします。 |
| 8  | តើលោក(អ្នក)ត្រូវការភេសជ្ជៈដៃរប្លេន?<br>タエー ローク(ニアック) トラウカー へ°サチエック タ'エー<br>ルー-តើ? | O-nomimono wa ikaga desu ka?<br>お飲み物はいかがですか。  |
| 9  | ទេ, អរគុណ (ខ្ញុំមិនត្រូវការទេ)<br>តើ, អូក្នុង                                     | Kekkō desu.<br>結構です。                          |
| 10 | តើថ្លៃជុំនួន?<br>タエー トライ ហ័ន្មាន?   | Ikura desu ka?<br>いくらですか。                     |
| 11 | តើទាំងអស់ថ្លៃជុំនួន?<br>タエー ច្រាន់ អុត ត្រៃ ហ័ន្មាន?                              | Zenbu de ikura desu ka?<br>全部でいくらですか。         |

◆ ពាក្យមានប្រយោជន៍

|    |            |              |           |       |
|----|------------|--------------|-----------|-------|
| 1  | អំបិល      | オムハ°エル       | shio      | 塩     |
| 2  | ស្ករ       | スコー          | satō      | 砂糖    |
| 3  | ទឹកស្រីវ   | トウツク シイウ°    | shōyu     | 醤油    |
| 4  | ទឹកស្ករ    | トウツク ソース     | sōsu      | ソース   |
| 5  | ម៉ាយ៉ូណែស  | マヨネース        | mayonēzu  | マヨネーズ |
| 6  | ទឹកប៉េងចោះ | トウツク へ°インホ°ツ | kechappu  | ケチャップ |
| 7  | ម្រេច      | マレツチ         | koshō     | 胡椒    |
| 8  | ម៉ាស៊ូតាដ  | マスタート°       | masutādo  | マスタード |
| 9  | តាបាស្កូ   | タバスコ         | Tabasuko  | タバスコ  |
| 10 | ម្ទេស      | マテツ          | tōgarashi | 唐辛子   |
| 11 | ទឹកខ្លះ    | トウツク クマエツ    | o-su      | お酢    |

# 5

ការទិញអីវ៉ាន់

買い物

# 1 នៅហាងទំនិញ 店で

|   |  |
|---|--|
| 1 តើវត្ថុនេះថ្លៃប៉ុន្មាន?<br>タエー ワットオ ニツ トライ ホンマーン?   | Kore wa ikura desu ka?<br>これはいくらですか。                   |
| 2 ថ្លៃ២០០០យ៉េន<br>トライ ピー ホ <sup>័</sup> アン イエン  | Ni-sen-en desu.<br>2000 円です。                           |
| 3 តើលោក(អ្នក)មានលក់កាតប៊ូស្តាល់ទេ?<br>タエー ローク(ニアック) ミ <sup>័</sup> 安 ル <sup>័</sup> アック カートホ <sup>័</sup> スタル テー?       | E-hagaki ga arimasu ka?<br>絵はがきがありますか。                 |
| 4 បាទ(ចាស៍)មាន<br>ហ្វ្រឹក(ច្រា) មី <sup>័</sup> 安   | Hai, arimasu.<br>はい、あります。                              |
| 5 សុំទោស អត់មានទេ<br>ソム トツ オツ មី <sup>័</sup> 安 តើ  | Sumimasen, arimasen.<br>すみません、ありません。                   |
| 6 សូមលក់ប៊ូលីប៊ីជុំមកអោយខ្ញុំ<br>ソム ル <sup>័</sup> アック フイル ហៃ បៃ តុ <sup>័</sup> ម អៃ គុ <sup>័</sup> នុ <sup>័</sup> ម | Firumu o san-bon kudasai.<br>フィルムを3本ください。              |
| 7 សូមលក់អោយខ្ញុំពីរសន្លឹក<br>ソム ル <sup>័</sup> アック អៃ គុ <sup>័</sup> នុ <sup>័</sup> ម ប៊ី ទាន រ៉ាក់                   | Kore o ni-mai kudasai.<br>これを2枚ください。                   |
| 8 សូមលក់បន្តោកសោរព្រំអោយខ្ញុំ<br>ソム ル <sup>័</sup> アック ហ័ន តៃ អៃ ទាន រ៉ាក់ អៃ គុ <sup>័</sup> នុ <sup>័</sup> ម         | Kono kiihorudā o itsutsu kudasai.<br>このキーホルダーをいつつください。 |
| 9 តើមួយថ្លៃប៉ុន្មាន?<br>タエー ム អៃ តៃ ហៃ ហៃ ហៃ ហៃ?  | Hitotsu ikura desu ka?<br>ひとついくらですか。                   |
| 10 តើវត្ថុមួយណាដែលសមរម្យសំរាប់ផ្កាកាដូ?<br>タエー ワットオ ム អៃ ហៃ សា រុ <sup>័</sup> ម សុ <sup>័</sup> ម រ៉ាក់ ច្រា កៃ តៃ តៃ? | O-miyage wa nani ga ii desu ka?<br>おみやげは何がいいですか。       |

|    |   |   |
|----|---|---|
| 11 | អាវយឹកនេះគួរដើរ<br>アオウ ユート ニツ クアー タ'エー                                    | Tii shatsu ga ii desu yo.<br>Tシャツがいいですよ。                  |
| 12 | តើលោក(អ្នក)ពេញចិត្តមួយណា?<br>タ'エー ローク(ニアック) へんちエツト ムオイ ナー?                | Dotchi ga ii desu ka?<br>どっちがいいですか。                       |
| 13 | ខ្ញុំពេញចិត្តមួយនេះ<br>クニョム へんちエツト ムオイ ニツ                                 | Kotchi ga ii desu.<br>こっちがいいです。                           |
| 14 | សុំទោស, តើការងារនៅជាន់ទីប៉ុន្មាន?<br>ソーム トツ タ'エー カメラ ナウ チョアン ティー ហ័ន្មាន? | Sumimasen. Kamera wa nan-kai desu ka?<br>すみません。カメラは何階ですか。 |
| 15 | នៅជាន់ទីបី<br>ナウ チョアン ティー ហៃ  | San-gai desu.<br>3階です。                                    |

◆ ពាក្យមាន ប្រយោជន៍

ជាន់(ថ្នះ, អាគារ)


|          | nan-kai  | なんかい<br>[ជាន់ណា?] |
|----------|----------|-------------------|
| ជាន់ទី១  | ikkai    | いっかい              |
| ជាន់ទី២  | ni-kai   | にかい               |
| ជាន់ទី៣  | san-gai  | さんがい              |
| ជាន់ទី៤  | yon-kai  | よんかい              |
| ជាន់ទី៥  | go-kai   | ごかい               |
| ជាន់ទី៦  | rokkai   | ろっかい              |
| ជាន់ទី៧  | nana-kai | ななかい              |
| ជាន់ទី៨  | hakkai   | はっかい              |
| ជាន់ទី៩  | kyū-kai  | きゅうかい             |
| ជាន់ទី១០ | jukkai   | じゅっかい             |

វត្ថុដែលប្រសូមសូច

|       | nan-bon  | なんぼん<br>[ប៉ុន្មានដើម?] |
|-------|----------|------------------------|
| ១ដើម  | ippon    | いっぼん                   |
| ២ដើម  | ni-hon   | にほん                    |
| ៣ដើម  | san-bon  | さんぼん                   |
| ៤ដើម  | yon-hon  | よんぼん                   |
| ៥ដើម  | go-hon   | ごぼん                    |
| ៦ដើម  | roppon   | ろっぼん                   |
| ៧ដើម  | nana-hon | ななぼん                   |
| ៨ដើម  | happon   | はっぼん                   |
| ៩ដើម  | kyū-hon  | きゅうぼん                  |
| ១០ដើម | juppon   | じゅっぼん                  |

វត្ថុសរសៃប្រសូមស្លឹកស្ពៃ

|         | nan-mai   | なんまい<br>[ប៉ុន្មានស្លឹក?] |
|---------|-----------|--------------------------|
| ១ស្លឹក  | ichi-mai  | いちまい                     |
| ២ស្លឹក  | ni-mai    | にまい                      |
| ៣ស្លឹក  | san-man   | さんまい                     |
| ៤ស្លឹក  | yon-mai   | よんまい                     |
| ៥ស្លឹក  | go-mai    | ごまい                      |
| ៦ស្លឹក  | roku-mai  | ろくまい                     |
| ៧ស្លឹក  | nana-mai  | ななまい                     |
| ៨ស្លឹក  | hachi-mai | はちまい                     |
| ៩ស្លឹក  | kyū-mai   | きゅうまい                    |
| ១០ស្លឹក |           | じゅうまい                    |



◆ ពាក្យមាត ប្រយោជន៍

| [ពាក្យ]      | [カト-]       | [O-miyage] | [おみやげ] |
|--------------|-------------|------------|--------|
| 1 តែងតែ      | ペ-ン タ-      | yunomi     | 湯 飲 み  |
| 2 ឡូតា       | ト- プ-カ-     | kabin      | 花 瓶    |
| 3 ភ្លិត      | プレッ         | sensu      | 扇 子    |
| 4 បន្តោកសោរ  | ホ-ンタ-オ-ク サ- | kiihorudā  | キ-ホルダ- |
| 5 រូបពុទ្ធភា | ル-プ-ト-ッカ    | ningyō     | 人 形    |
| 6 ដាវ        | タ-ウ         | katana     | 刀      |
| 7 គីម៉ូណូ    | キモノ         | kimono     | 着 物    |



◆ ពាក្យមាន ប្រយោជន៍

- 1 ស្បែកជើង
- 2 កាបូប
- 3 ក្រវ៉ាត់ក
- 4 អាវរងាវ
- 5 ខ្សែក
- 6 កន្សែងបង្កាត់
- 7 ខ្សែក្រវ៉ាត់
- 8 ស្រោមជើង
- 9 ស្រោមជើងស្រែងស្តើង (សំរាប់ស្ត្រី)
- 10 មួក
- 11 ចិញ្ចៀន
- 12 ខាត្សិកា
- 13 ដំក្រ
- 14 ខោ-អាវខ្លីខាត់
- 15 គ្រឿងសំអាងកាយ
- 16 តែមជ្រី
- 17 ស្រោមសំបុក្រ
- 18 ថ្មតិល

[ហាងលក់អីវ៉ាន់]

- 1 កូស្ត (កូបលក់អីវ៉ាន់)
- 2 ហាងលក់គ្រឿងអគ្គិសនី
- 3 ហាងលក់ទិសថ
- 4 ហាងលក់កាមេរ៉ា
- 5 ហាងលក់ខាត្សិកា
- 6 ហាងលក់សៀវភៅ

- スベークチューン  
カホーフ  
クロウアットコー  
アウ ロキアー  
クサエコー  
コンセーンホンコー  
クサエークロウアット  
スラウムチューン  
スローム チューン ヴエーン スタエーン  
ムアク  
チェンチアーン  
ニアレカ  
チャット  
カオーアウトロノアプ  
クルアン サムアーンカーイ  
タエム  
スロームサムホット  
トモーピル

[ハーソルアックアイウァン]

- キヨス  
ハーン ルアック クルアン アキサニー  
ハーン ルアック オーソツト  
ハーン ルアック カメラ  
ハーン ルアック ニアレカ  
ハーン ルアック シウハール


- kutsu  
kaban  
nekutai  
sētā  
nekkuresu  
skāfu  
beruto  
kutsushita  
sutokkingu  
bōshi  
yubiwa  
tokei  
kasa  
shitagi  
keshōhin  
kitte  
fūtō  
denchi
- 靴  
カバン  
ネクタイ  
セーター  
ネックレス  
スカーフ  
ベルト  
靴下  
ストッキング  
帽子  
指輪  
時計  
傘  
下着  
化粧品  
切手  
封筒  
電池

[O-mise]

- baiten  
denki-ya  
kusuri-ya (yakkyoku)  
kamera-ya  
tokei-ya  
hon-ya
- 売店  
電気屋  
薬屋(薬局)  
カメラ屋  
時計屋  
本屋

## 2 ទិញ ប្រើ

|   |   |
|---|---|
| 1 សុំទោស, ខ្ញុំសុំដើមរបស់នោះបន្តិច<br>ソムトツ, クニヨム ソム マェール ロホッ ヌツ ハンテツチ   | Sumimasen. Are o misete kudasai.<br>すみません。あれを見せてください。               |
| 2 បាទ, (ចាស់)សូមអញ្ជើញ<br>ហ្វឹច, (ធាន) សុំអង្គុយ  | Hai, dōzo.<br>はい、どうぞ。   |
| 3 តើរបស់នោះ ថ្លៃប៉ុន្មាន?<br>តាម-រូប៉ូ ឆឹ ហ្វឹច អ៊ុយម៉ា-?   | Kore wa ikura desu ka?<br>これはいくらですか。                                |
| 4 ថ្លៃ៥០០០យ៉េន<br>ហ្វឹច ហ្វ្រាម អ៊ុយម៉ា ឆឹ  | Go-sen-en desu.<br>5000 円です。  |
| 5 ថ្លៃណាស់ប៉ុ, តើមានរបស់ណាដែលថោកជាងនេះបន្តិចឬទេ?<br>ហ្វឹច ឆឹ អ៊ុយម៉ា, តាម-រូប៉ូ អ៊ុយម៉ា រូប៉ូ ឆឹ តាម-រូប៉ូ<br>តាម-រូប៉ូ អ៊ុយម៉ា ឆឹ ហ្វឹច អ៊ុយម៉ា អ៊ុយម៉ា? | Takai desu ne. Motto yasui no ga arimasu ka?<br>高いですね。もっと安いのがありますか。 |
| 6 សុំបង្ហាញខ្ញុំរបស់ផ្សេងទៀត<br>សុំ អ៊ុយម៉ា-អ៊ុយម៉ា គុយម៉ា រូប៉ូ អ៊ុយម៉ា អ៊ុយម៉ា អ៊ុយម៉ា  | Hoka no o misete kudasai.<br>他のを見せてください。                            |
| 7 ថ្លៃណាស់<br>ហ្វឹច ឆឹ  | Takai desu.<br>高いです。  |
| 8 ថោក<br>តាម-រូប៉ូ  | Yasui desu.<br>安いです。  |
| 9 ធំ (ណាស់)<br>តូម (ឆឹ)   | Ōkii desu.<br>大きいです。  |
| 10 តូច (ណាស់)<br>តូម (ឆឹ)   | Chiisai desu.<br>小さいです。   |



|    |  |   |
|----|--|---|
| 11 | ស្អាត(ណាស់)<br>サアート (ナツ)   | Kirei desu ne.<br>きれいですね。                         |
| 12 | តើមានរបស់ណាដែលដូចគ្នាទាំងរបស់នេះដែរឬទេ?<br>タエー ミアン ロボッ ナー タ'エル トーチクニアー スンク'<br>ロボッ ニツ タ'エー ルーテー? | Kore to onaji no ga arimasu ka?<br>これと同じのがありますか。  |
| 13 | តើមានរបស់ណាដែលតូចជាងរបស់នេះដែរឬទេ?<br>タエー ミアン ロボッ ナー タ'エル トーチ チアーン<br>ロボッ ニツ タ'エー ルーテー?          | Motto chiisai no ga arimasu ka?<br>もっと小さいのがありますか。 |
| 14 | តើមានទំហំផ្សេងពីនេះទៀតដែរឬទេ?<br>タエー ミアン トムホム フ'セイン ピー ニツ ティアート<br>タ'エー ルーテー?                    | Hoka no saizu ga arimasu ka?<br>他のサイズがありますか。      |
| 15 | តើមានពណ៌ផ្សេងពីនេះទៀតដែរឬទេ?<br>タエー ミアン ホ'アー フ'セイン ピー-ニツ ティアート<br>タ'エー ルーテー?                     | Hoka no iro ga arimasu ka?<br>他の色がありますか。          |
| 16 | សូមមេត្តាចុះថ្លៃបន្តិចទៅ<br>ソームメタ チョツ トライ ハ'ンテツチ タウ  | Disukaunto, onegai-shimasu.<br>ディスカウント、お願いします。    |
| 17 | ខ្ញុំមិនអាចចុះថ្លៃបានទេ<br>クニョム ミン アーチ チョツ トライ ハ'ーン テー   | Disukaunto wa dekimasen.<br>ディスカウントはできません。        |
| 18 | អញឹងខ្ញុំនឹងមកម្តងទៀត<br>オンチエン クニョム សុង' ម៉ុក ម៉ា'ន យ៉ា'ន យ៉ា'ន                                  | Mata kimasu.<br>また来ます。                            |

◆ ពាក្យមាន ប្រយោជន៍

|    |                |                  |                     |               |
|----|----------------|------------------|---------------------|---------------|
| 1  | ថ្លៃ — ថោក     | トライ — タオーク       | takai — yasui       | 高い — 安い       |
| 2  | ធំ — តូច       | トム — トーチ         | ōkii — chiisai      | 大きい — 小さい     |
| 3  | វែង — ខ្លី     | ウヱイン — クレイ       | nagai — mijikai     | 長い — 短い       |
| 4  | ធ្ងន់ — ស្រាល  | トクアン — スラル       | omoi — karui        | 重い — 軽い       |
| 5  | ក្រាស់ — ស្តើង | クラッ — スタエン       | atsui — usui        | 厚い — 薄い       |
| 6  | ថ្មី — ចាស់    | トメイ — チャツ        | atarashii — furui   | 新しい — 古い      |
| 7  | មូល — ជ្រុង    | ムール — チュルン       | marui — shikakui    | 丸い — 四角い      |
| 8  | ចាត់ — ស្តួម   | トアート — スコム       | futoi — hosoi       | 太い — 細い       |
| 9  | ផឹកនាយ — សុភាព | チャエートチャイ — ソピアップ | hade(na) — jimi(na) | 派手(な) — 地味(な) |
| 10 | ភ្លឺ — ងងឹត    | フルー — コキツ        | akarui — kurai      | 明るい — 暗い      |
| 11 | រលុង — ចម្រុះ  | ロールンク — チョンイェート  | yurui — kitsui      | ゆるい — きつい     |

[ពណ៌]

|    | [ហ៍ <sup>០</sup> អ៍] | [Iro]                                     | [色]   |
|----|----------------------|---|-------|
| 1  | ខ្មៅ                 | クマウ                                       | 黒(い)  |
| 2  | ស                    | ソー  | 白(い)  |
| 3  | ក្រហម                | クロホーム                                     | 赤(い)  |
| 4  | ខៀវ                  | キエウ                                       | 青(い)  |
| 5  | លឿង                  | ルアーン                                      | 黄色(い) |
| 6  | ផ្កាឈូក              | プ៍ការច្យូក                                | ピンク   |
| 7  | ពណ៌ក្រចក             | ហ៍ <sup>០</sup> អ៍ ក្រូច                  | オレンジ  |
| 8  | ស្វាយ                | スワイ                                       | 紫     |
| 9  | បៃតង                 | ハイトーン                                     | 緑     |
| 10 | ពណ៌ធ្មោញ             | ហ៍ <sup>០</sup> អ៍-តាណាអ៍                 | 茶色(い) |
| 11 | ប្រផេះ               | プ៍រូ-ហ៍ <sup>០</sup> ត៍                   | グレー   |
| 12 | ពណ៌វែស្យុង           | ហ៍ <sup>០</sup> អ៍-សហ៍ <sup>០</sup> អ៍-ក៍ | ベージュ  |

# 6

ការស្នាក់នៅផ្ទះគេ (ហូមស្តេយ)

ホームステイ

1 ពេលទៅដល់ផ្ទះ: 家に着いて

|  |  |
|--|--|
| <p>1 សូមស្វាគមន៍. ខ្ញុំសប្បាយចិត្តណាស់ដែលលោក(អ្នក)បានអញ្ជើញមកនេះ:<br/>         ソーム スワコム. クニョム サツハイ チェット ナツ ダエル ローク<br/>         (ニアック) ハーン オンチューン モーク ニツ</p> | <p>Yōkoso irasshaimashita.<br/>         ようこそいらっしゃいました。</p> |
| <p>2 សូមជួយទំនុកបំរុងខ្ញុំផង [ប្រើពេលពិភពពិត ឬពេលសុំស្នាក់នៅផ្ទះគណនីផង]<br/>         ソーム チュアイ トムヌックハンロン クニョム ホーン</p>   | <p>O-sewa ni narimasu.<br/>         お世話になります。</p>          |
| <p>3 សូមអញ្ជើញចូល<br/>         ソーム オンチューン ច័យ៉ាល់</p>  | <p>Oagari kudasai.<br/>         お上がりください。</p>              |
| <p>4 សូមអញ្ជើញមកខាងលោក:<br/>         ソーム オンチューン モーク កាន់ ណេត</p>   | <p>Kochira e dōzo.<br/>         こちらへどうぞ。</p>               |
| <p>5 សុំទោស [គ្រឿងតែមិនមែនយុទ្ធសាស្ត្រ សូមអរគុណដែរ, សូមទោស បើខ្លះការគួរសម]<br/>         ソムトツ</p>   | <p>Shitsurei-shimasu.<br/>         失礼します。</p>              |
| <p>6 សូមអញ្ជើញ, កុំខឹងសាលឺ<br/>         ソーム オンチューន, កុម តេវុស្តាល ឌៃ ឌៃ</p>  | <p>Dōzo, o-raku ni.<br/>         どうぞ、お楽に。</p>              |
| <p>7 អញ្ជើញពិសារតែ និង ទុំ<br/>         オンチューន ហ៊ីសារ តាយ៉េ យ៉ុង ណុម</p>   | <p>O-cha to o-kashi o dōzo.<br/>         お茶とお菓子をどうぞ。</p>   |
| <p>8 សូមអញ្ជើញពិសារ<br/>         ソーム オンチューន ហ៊ីសារ</p>   | <p>Meshiagatte kudasai.<br/>         召し上がってください。</p>       |
| <p>9 “អ៊ីតាតាគីម៉ាស៊ី” [ពាក្យសំរាប់ប្រើមុនពេលហូបខាយ ឬញ៉ាំទុំ ឬតែ ជាដើម]<br/>         “イタタキマス”</p>  | <p>Itadakimasu.<br/>         いただきます。</p>                   |


### វត្តពិសេស

នៅប្រទេសជប៉ុន គេត្រូវដោះស្បែកជើង មុននឹងចូលក្នុង ផ្ទះ។  
គេមិនត្រូវឈរដោយអត់ពាក់ស្បែកជើង ឬដោយ ពាក់ស្ទើបត់ (ស្បែកជើងអិលសំរាប់ដើរក្នុងផ្ទះ) នៅមាត់ទ្វារចូល (ផ្នែកទាបផ្ទាល់ដី) នោះឡើយ។




### វត្តពិសេស


ចំពោះអ្នកដែលមិនធ្លាប់អង្គុយបត់ជើងតាមរបៀបជប៉ុន ពេលណាគេអង្គុយយូរ អាចធ្វើអោយ ស្រពន់ជើង។ ដូច្នេះ គេអង្គុយសំរួលដូចរូបខាងក្រោមនេះ។



នារី



បុរស



|  |  |
|--|--|
| <p>10 នេះជារបស់កាតូ មកពីកម្ពុជា សូមអញ្ជើញទទួល<br/>         ニッ チャー ロボッス カトー モーク ピー カンプチャー ソーム<br/>         オンチューン トウル</p> | <p>Kore wa Kanbojia no o-miyage desu.<br/>         Dōzo.<br/>         これはカンボジアのおみやげです。<br/>         どうぞ。</p> |
| <p>11 តើខ្ញុំអាចបើកបានដែរឬទេ?<br/>         ダー クニョム アーチ ハエーク ハーន ダー ルーテー?</p>   | <p>Akete mo ii desu ka?<br/>         開けてもいいですか。</p>  |
| <p>12 យី, ល្អណាស់ណ្ណ់<br/>         イー, ルオー ナツ ノー</p>   | <p>Kirei desu ne.<br/>         きれいですね。</p>   |
| <p>13 ខ្ញុំនឹងរក្សាទុកអោយបានល្អ<br/>         クニョム ムンク リアクサー トウツク アオイ ハーន រោ-</p>   | <p>Taisetsu ni shimasu.<br/>         大切にします。</p>   |



- 14 តើលោក(អ្នក)បានអញ្ជើញមកប្រទេសជប៉ុនអង្គុយ?  
 ター ローク(ニアック) ハーン オンチューン モーク トル  
 プロテッ チョホン オンカル? Itsu Nihon e kimashita ka?  
 いつ日本へ来ましたか。
- 15 ថ្ងៃទី១៥ខែកក្កដា  
 トカイ テー トップラム カエー カカタ Shichi-gatsu jūgo-nichi desu.  
 7月15日です。
- 16 តើអង្គុយលោក(អ្នក)នឹងអញ្ជើញត្រលប់ទៅវិញ?  
 ター オンカル ローク(ニアック) ヌンク\* オンチューン トロロップ\*  
 タウ ウ'イン? Itsu kuni e kaerimasu ka?  
 いつ国へ帰りますか。
- 17 ថ្ងៃទី៦ខែសីហា  
 トカイ テー プ្រាមムオイ カエー 塞イハー Hachi-gatsu muika ni kaerimasu.  
 8月6日に帰ります。

◆ ពាក្យមានប្រយោជន៍

|   |                |               |            |      |
|---|----------------|---------------|------------|------|
| 1 | ពេលព្រឹក       | へールブルック       | asa        | 朝    |
| 2 | ពេលថ្ងៃត្រង់   | へールトকাイトロン    | hiru       | 昼    |
| 3 | ពេលយប់(រាត្រី) | へールヨツプ(リヤトレイ) | yoru (ban) | 夜(晩) |
| 4 | ឡើងមធ្យម       | マセルメン         | kinō       | きのう  |
| 5 | ថ្ងៃនេះ        | トカイニツ         | kyō        | 今日   |
| 6 | ថ្ងៃស្អែក      | トカイサエーク       | ashita     | あした  |

■ របៀបរាប់ថ្ងៃក្នុងមួយសប្តាហ៍

|                |           |            |     |
|----------------|-----------|------------|-----|
| ថ្ងៃអាទិត្យ    | トカイアーツェット | nichi-yōbi | 日曜日 |
| ថ្ងៃច័ន្ទ      | トカイチヤン    | getsu-yōbi | 月曜日 |
| ថ្ងៃអង្គារ     | トカイオンキアー  | ka-yōbi    | 火曜日 |
| ថ្ងៃពុធ        | トカイフツ     | sui-yōbi   | 水曜日 |
| ថ្ងៃព្រហស្បតិ៍ | トカイフ'ロホアス | moku-yōbi  | 木曜日 |
| ថ្ងៃសុក្រ      | トカイソック    | kin-yōbi   | 金曜日 |
| ថ្ងៃសៅរ៍       | トカイサウ     | do-yōbi    | 土曜日 |
| ថ្ងៃអ្វី?      | トカイアウ'エイ? | Nan-yōbi?  | 何曜日 |

■ របៀបរាប់ខែក្នុងមួយឆ្នាំ

|            |           |              |     |
|------------|-----------|--------------|-----|
| ខែមករា     | カエーメアカラ   | ichi-gatsu   | 1月  |
| ខែកុម្ភៈ   | カエーコマ'アック | ni-gatsu     | 2月  |
| ខែមីនា     | カエーミナー    | san-gatsu    | 3月  |
| ខែមេសា     | カエーメサー    | shi-gatsu    | 4月  |
| ខែឧសភា     | カエーウサビ'ア  | go-gatsu     | 5月  |
| ខែមិថុនា   | カエーミトウ'ナー | roku-gatsu   | 6月  |
| ខែកក្កដា   | カエーカカタ    | shichi-gatsu | 7月  |
| ខែសីហា     | カエー塞イハー   | hachi-gatsu  | 8月  |
| ខែកញ្ញា    | カエーカンニヤ   | ku-gatsu     | 9月  |
| ខែតុលា     | カエーត្រា   | jū-gatsu     | 10月 |
| ខែវិច្ឆិកា | カエーウ'イツチカ | jūichi-gatsu | 11月 |
| ខែធ្នូ     | カエーត'នូ   | jūni-gatsu   | 12月 |
| ខែអ្វី?    | カエーアウ'エイ? | Nan-gatsu?   | 何月  |

■ រៀបរាប់ថ្ងៃឆ្នាំខ្មែររាប់ចំនួនថ្ងៃ (ចាប់តាំងពីរយៈពេលពីពីរទៅបីថ្ងៃត្រឹមទៅ)

|          |              |              |
|----------|--------------|--------------|
| ថ្ងៃទី១  | tsuitachi    | ついたち/1 日     |
| ថ្ងៃទី២  | futsuka      | ふつか/2 日      |
| ថ្ងៃទី៣  | mikka        | みっか/3 日      |
| ថ្ងៃទី៤  | yokka        | よっか/4 日      |
| ថ្ងៃទី៥  | itsuka       | いつか/5 日      |
| ថ្ងៃទី៦  | muika        | むいか/6 日      |
| ថ្ងៃទី៧  | nanoka       | なのか/7 日      |
| ថ្ងៃទី៨  | yōka         | ようか/8 日      |
| ថ្ងៃទី៩  | kokonoka     | ここのか/9 日     |
| ថ្ងៃទី១០ | tōka         | とおか/10 日     |
| ថ្ងៃទី១១ | jūichi-nichi | じゅういちにち/11 日 |
| ថ្ងៃទី១២ | jūni-nichi   | じゅうににち/12 日  |
| ថ្ងៃទី១៣ | jūsan-nichi  | じゅうさんにち/13 日 |
| ថ្ងៃទី១៤ | jūyokka      | じゅうよっか/14 日  |
| ថ្ងៃទី១៥ | jūgo-nichi   | じゅうごにち/15 日  |
| ថ្ងៃទី១៦ | jūroku-nichi | じゅうろくにち/16 日 |

|                 |                  |                |
|-----------------|------------------|----------------|
| ថ្ងៃទី១៧        | jūshichi-nichi   | じゅうしちにち/17 日   |
| ថ្ងៃទី១៨        | jūhachi-nichi    | じゅうはちにち/18 日   |
| ថ្ងៃទី១៩        | jūku-nichi       | じゅうくにち/19 日    |
| ថ្ងៃទី២០        | hatsuka          | はつか/20 日       |
| ថ្ងៃទី២១        | nijūichi-nichi   | にじゅういちにち/21 日  |
| ថ្ងៃទី២២        | nijūni-nichi     | にじゅうににち/22 日   |
| ថ្ងៃទី២៣        | nijūsan-nichi    | にじゅうさんにち/23 日  |
| ថ្ងៃទី២៤        | nijūyokka        | にじゅうよっか/24 日   |
| ថ្ងៃទី២៥        | nijūgo-nichi     | にじゅうごにち/25 日   |
| ថ្ងៃទី២៦        | nijūroku-nichi   | にじゅうろくにち/26 日  |
| ថ្ងៃទី២៧        | nijūshichi-nichi | にじゅうしちにち/27 日  |
| ថ្ងៃទី២៨        | nijūhachi-nichi  | にじゅうはちにち/28 日  |
| ថ្ងៃទី២៩        | nijūku-nichi     | にじゅうくにち/29 日   |
| ថ្ងៃទី៣០        | sanjū-nichi      | さんじゅうにち/30 日   |
| ថ្ងៃទី៣១        | sanjūichi-nichi  | さんじゅういちにち/31 日 |
| ថ្ងៃទីប៉ុន្មាន? | Nan-nichi?       | なんにち/何日        |


## 2 នៅក្នុងផ្ទះ: 家中

|  |   |
|--|---|
| 1 សូមអញ្ជើញប្រើបន្ទប់នេះ<br>ソーム オンチューン フラエー ホントップ° ニツ  | Kono heya o tsukatte kudasai.<br>この部屋を使ってください。                    |
| 2 បន្ទប់នេះស្អាតមែន<br>ホントップ° ニツ スマート メン   | Suteki na heya desu ne.<br>素敵な部屋ですね。                              |
| 3 នេះគឺបន្ទប់ទឹក<br>ニツ クー ホントップ° トウツク  | Koko wa o-furoba desu.<br>ここはお風呂場です。                              |
| 4 សុំលាងខ្លួននៅខាងក្រៅអាងទឹកក្ដៅ<br>ソム リアン クルアン ナウ カーン クラウ アーン トウツク クタウ  | Karada wa yubune no soto de aratte kudasai.<br>体は湯船の外で洗ってください。    |
| 5 នេះគឺសាប៊ូកំសត់ និងសាប៊ូធ្វើឱ្យស្រស់រលង<br>ニツ クー サブ° コツ ソツ ヌンク° サブ° トウ'ウ-アオイ<br>ソツ ロローン                        | Kore wa shanpū to rinsu desu.<br>これはシャンプーとリンスです。                  |
| 6 សូមអញ្ជើញប្រើ<br>ソーム オンチューン フラエー   | Yokattara tsukatte kudasai.<br>よかったら使ってください。                      |
| 7 ធ្វើខ្ញុំអាចអង្វុតទឹកផ្ការល្អនៅពេលព្រឹកបានទេ?<br>タエー クニョム アーチ グ-トウツク フ°カー チューク ナウ<br>へールブルック ហ័-ន តើ?          | Asa shawā o abite mo ii desu ka?<br>朝シャワーを浴びてもいいですか。              |
| 8 សូមអង្វុតទឹកអាង (អង្វុតទឹកផ្ការល្អ) នៅពេលយប់បានហើយ<br>ソーム グ-トウツク ア-ン(グ-トウツク フ°カー-チューク) タエー<br>へール ヨツប° ហ័-នハエイ | O-furo (Shawā) wa yoru ni shite kudasai.<br>お風呂 (シャワー) は夜にしてください。 |


|    |  |  |
|----|--|--|
| 9  | នៅពេលព្រឹក, សូមលាងមុខនៅកន្លែងនេះ:<br>ナウ ヘルプルック ソーム リアン ムック ナウ<br>カンラエーン ニツ | Asa koko de kao o aratte kudasai.<br>朝ここで顔を洗ってください。                |
| 10 | តើកុងតាក់ភ្លើងបង្គន់នៅឯណា?<br>タエー コンタック フラエン ホンコアン ナウ エーナー?                | Toire no denki (suitchi) wa doko desu ka?<br>トイレの電気 (スイッチ) はどこですか。 |
| 11 | តើគេប្រើរបៀបយ៉ាងម៉េច?<br>タエー ケー-プ្រា-យ៉េ រ៉ូប៊ី-យ៉េ អ៊ី-យ៉េ ម៉េច?          | Dō yatte tsukaimasu ka?<br>どうやって使いますか。                             |

◆ ពាក្យមាតិកាប្រយោជន៍

|    |                   |                   |            |       |
|----|-------------------|-------------------|------------|-------|
| 1  | សាប៊ូ             | សាប៊ូ             | sekken     | 石鹸    |
| 2  | ច្រាសមុសធ្មេញ     | ច្រាសមុសធ្មេញ     | haburashi  | 歯ブラシ  |
| 3  | ថ្នាំមុសធ្មេញ     | ថ្នាំមុសធ្មេញ     | hamigakiko | 歯みがき粉 |
| 4  | ទឹកក្ដៅ           | ទឹកក្ដៅ           | o-yu       | お湯    |
| 5  | ទឹក               | ទឹក               | mizu       | 水     |
| 6  | កន្លែងលាងដៃ       | កន្លែងលាងដៃ       | tauru      | タオル   |
| 7  | តុយ               | តុយ               | mōfu       | 毛布    |
| 8  | កំរាល             | កំរាល             | shiitsu    | シーツ   |
| 9  | កាំបិតកោរ         | កាំបិតកោរ         | kamisori   | かみそり  |
| 10 | ឆ្នាំងមុក         | ឆ្នាំងមុក         | airon      | アイロン  |
| 11 | ម៉ាស៊ីនសំប្លែងសក់ | ម៉ាស៊ីនសំប្លែងសក់ | doraiyā    | ドライヤー |



◆ ពាក្យមាន ប្រយោជន៍



|  |                   |           |      |
|--|-------------------|-----------|------|
| 1 មាត់ ច្រកចូល   | モアト<br>チュローク ちょう  | genkan    | 玄関   |
| 2 បង្គន់   | ホソコアン             | toire     | トイレ  |
| 3 កន្លែងលប់មុខ   | カンラエン<br>ロップムツク   | senmenjo  | 洗面所  |
| 4 បន្ទប់អូតូក  | ホソトツプグートウツク       | furoba    | 風呂場  |
| 5 ឆ្នះឆាយ  | プテアッスハイ           | daidokoro | 台所   |
| 6 គន្លួល "តាតាមី"  | カンテール タタミ         | tatami    | 畳    |
| 7 "អូបផ្អឹរេ"<br>(កូនខ្ពស់ជញ្ជាំងសំរាប់ទុកពួកភ្លយខ្លីយ)              |                   | oshiire   | 押し入れ |
| 8 "ហ្វឹស៊ឹម៉ា"<br>(ខ្លាច់ល្អបន្ទប់រៀបជប៉ុន)                          |                   | fusuma    | 襖    |
| 9 "តុកុលម៉ា"<br>(កន្លែងក្តារក្រាលទុកសំរាប់តាំង<br>ផ្កា ឬសំពត់គីមីណូ) |                   | tokonoma  | 床の間  |
| 10 "ស្ស៊ឹម៉ា"  |                   | shōji     | 障子   |
| 11 ត្រពាំង   | トロヘアン             | ike       | 池    |
| 12 ដើមឈើ ឬផ្កា (លំអរស្នេហា)  | タエム チュー<br>ルー プカー | ueki      | 植木   |

### 3 ស្នាក់នៅជាមួយគ្រួសារគេ 家族と過ごす

|  |  |
|--|--|
| 1 តើគេងលក់បានស្រួលទេ?<br>តាខ្មែរ គេឺន លាក់ ហ្ម៉ាន់ ស្រាល ត្រេ?   | Yoku nemuremashita ka?<br>よく眠れましたか。                            |
| 2 ថ្ងៃនេះធាតុអាកាសល្អណាស់<br>តូកាយ ឆី ត្រៃ អ៊ែរ អាកាស ល្អ ណាស់   | Kyō wa ii tenki desu ne.<br>今日はいい天気ですね。                        |
| 3 ពោះ, យើងនាំគ្នាញ៉ាំបាយព្រឹក<br>តូ យ៉ុង ណាម គីន អ៊ែរ ឆី ហ្ម៉ាន់ ហ្វ្រុក   | Asa-gohan o tabemashō.<br>朝ご飯を食べましょう。                          |
| 4 ថ្ងៃស្អែកតើចង់ទៅមើលពិធីបុណ្យដែលគេនឹងធ្វើនៅជិតៗនោះជាមួយនិងខ្ញុំដែរឬទេ?<br>តូកាយ សាខ្មែរ តាខ្មែរ ចុង តា ម៉ែរ ប៊ី ត្រៃ ហ្ម៉ាន់<br>តាខ្មែរ ក្រៅ តាខ្មែរ តា ចិត ចិត ឆី ឆី ចាម អាយ<br>ឆី គី យ៉ុង តាខ្មែរ ត្រេ? | Ashita kinjo no o-matsuri ni ikimasen ka?<br>あした近所のお祭りに行きませんか。 |
| 5 ពេទ្យ, ទៅកំពុង<br>ហ្ម៉ាន់ តា គី ហ្ម៉ាន់  | Ee, ii desu yo.<br>ええ、いいですよ。                                   |
| 6 សូមអញ្ជើញពិសារតែ យ៉ាងណាដែរ?<br>ស៊ឹម អង់ ច្រើន ប៊ី តាខ្មែរ យ៉ាន់ ណា តាខ្មែរ?  | O-cha o nomimasen ka?<br>お茶を飲みませんか。                            |
| 7 សូមអញ្ជើញស្តាប់ភ្លេង យ៉ាងណាដែរ?<br>ស៊ឹម អង់ ច្រើន ស្តាប់ ប្រេឺន យ៉ាន់ ណា តាខ្មែរ?  | Ongaku o kikimasen ka?<br>音楽を聞きませんか。                           |
| 8 សូមអញ្ជើញមើលទូរទស្សន៍ យ៉ាងណាដែរ?<br>ស៊ឹម អង់ ច្រើន ម៉ែរ តូរ តូរ អាយ យ៉ាន់ ណា តាខ្មែរ?  | Terebi o mimasen ka?<br>テレビを見ませんか。                             |
| 9 បន្តិចទៀត យើងនាំគ្នាទៅដើរលេង<br>ហ្ម៉ាន់ តេច ត្រៃ យ៉ុង ណាម គីន អ៊ែរ ត្រៃ  | Ato de sanpo ni ikimashō.<br>後で散歩に行きましょう。                      |
| 10 បន្តិចទៀត យើងនាំគ្នាទៅទិញអីវ៉ាន់<br>ហ្ម៉ាន់ តេច ត្រៃ យ៉ុង ណាម គីន អ៊ែរ តា ត្រៃ អាយ យ៉ាន់  | Ato de kaimono ni ikimashō.<br>後で買い物に行きましょう。                   |



|  |  |
|--|--|
| 17 តើហត់ហើយឬទេ?<br>タエー ホット ハーイ ルー ナウ?  | Tsukaremashita ka?<br>疲れましたか。  |
| 18 ខ្ញុំងងុយគេងណាស់<br>クニヨム コクタイ ケイン ナツ  | Nemui desu.<br>眠いです。   |
| 19 តើលោក(អ្នក)ចូលជំលោកនៅប្រហែលម៉ោងប៉ុន្មាន?<br>タエー ローク(ニアック) チョール タムネーク ナウ フラヘール<br>マウン ホンマーン?               | Nan-ji goro nemasu ka?<br>何時ごろ寝ますか。  |
| 20 នៅប្រហែលម៉ោង១១<br>ナウ フラヘール マウン トッブ* ムアイ   | Jūichi-ji goro nemasu.<br>11 時ごろ寝ます。   |
| 21 សូមអញ្ជើញអ្នកទឹក<br>ソーム オンチューン ក្រៅតូក  | O-furo dōzo.<br>お風呂、どうぞ。   |
| 22 ក្ដៅណាស់<br>クダウ ナツ  | Atsui desu.<br>熱いです。   |
| 23 តើហូបធាយព្រឹកធាយថ្ងៃ ឬធាយល្ងាចនៅម៉ោងប៉ុន្មាន?<br>タエー ホーブ* ハーイ フルック/ハーイ トカイ トロン/ハーイ<br>ロキアーチ ナウ モォン ホンマーン? | Asa-gohan / Hiru-gohan / Ban-gohan wa<br>nan-ji desu ka?<br>朝ご飯/昼ご飯/晩ご飯は何時ですか。 |
| 24 ហូបធាយពេលព្រឹកនៅម៉ោង៧នាទី:<br>ホーブ* ハーイ ហ័រល់ប្លុក ណា ម៉ោន ប្រាំមិប៊ី<br>カンラស់                             | Asa-gohan wa shichi-ji han desu.<br>朝ご飯は7時半です。                                 |
| 25 តើលោក(អ្នក)ត្រាកពីជំលោកនៅម៉ោងប៉ុន្មាន?<br>タエー ローク(ニアック) クラオー ប៊ី តាម ណេក នា ម៉ោន<br>ホンマーン?                | Nan-ji ni okimasu ka?<br>何時に起きますか。   |



#### 4 ជួយធ្វើការ 手伝う

|    |  |   |
|----|--|---|
| 1  | ខ្ញុំសុំជួយបានដែរឬទេ?<br>クニヨム ソム チュアイ ハーン ダエー ルーテー?  | O-tetsudai shimashō ka?<br>お手伝いしましょうか。                              |
| 2  | ខ្ញុំសុំជួយសំអាតបន្ទប់បានដែរឬទេ?<br>クニヨム ソム チュアイ ソムアート ホントツプ° ハーン ダエー ルーテー?                          | Heya no sōji o shimashō ka?<br>部屋の掃除をしましょうか。                        |
| 3  | បាទ, សូមមេត្តាជួយខ្ញុំ<br>ハーツ ソームメタ チュアイ クニヨム  | Ee, onegai-shimasu.<br>ええ、お願いします。                                   |
| 4  | ខ្ញុំសុំជួយលាងចាន តើបានដែរឬទេ?<br>クニヨム ソム チュアイ リアン チャーン តាខ្មែរ ហ្វែន តាខ្មែរ លូត្រា-<br>タエー ルーテー?   | O-sara o araimashō ka?<br>お皿を洗いましょうか。                               |
| 5  | តើលោក(អ្នក)ធ្លាប់បានពិសារម្ហូបខ្មែរឬទេ?<br>タエー លូក(ニアック) トロアフ° ハーン ប៊ីស៊ែរ មាហ្វែប°<br>クマエー ルូត្រា-? | Kanbojia-ryōri o tabeta koto ga arimasu ka?<br>カンボジア料理を食べたことがありますか。 |
| 6  | ទេ, ខ្ញុំមិនដែលទេ<br>តើ, កុនិយ៉ូម មីន តាខ្មែរ លូត្រា-  | lie, arimasen.<br>いいえ、ありません。  |
| 7  | ខ្ញុំចង់ញ៉ាំសាកមើល<br>クニヨム ច័យ៉ុង ណិយ៉ូម ម៉ាកុមុយ័រ  | Tabete mitai desu.<br>食べてみたいです。                                     |
| 8  | ខ្ញុំនឹងធ្វើម្ហូបខ្មែរ<br>クニヨム យ៉ុងកា ត្រូយ៉ូរ មាហ្វែប° កុម៉ាខ្មែរ                                   | Watashi ga Kanbojia-ryōri o tsukurimasu.<br>私がカンボジア料理を作ります。         |
| 9  | តើលោក(អ្នក)នឹងធ្វើម្ហូបអ្វី?<br>タエー លូក(ニアック) យ៉ុងកា ត្រូយ៉ូរ មាហ្វែប° អាយ៉ូខ្មែរ?                   | Nani o tsukurimasu ka?<br>何を作りますか。                                  |
| 10 | ខ្ញុំនឹងធ្វើករីសាច់មាន់ខ្មែរ<br>クニヨム យ៉ុងកា ត្រូយ៉ូរ ការី សាច់ ម៉ាយ៉ុង កុម៉ាខ្មែរ                    | Kanbojia fū Chikin karē o tsukurimasu.<br>カンボジア風チキンカレーを作ります。        |

|    |  |  |
|----|--|--|
| 11 | តើលោក(អ្នក)ត្រូវការគ្រឿងអ្វីខ្លះ?<br>ター ローク(ニアック) トラウカー クルウン フソム アウエイ クラツ?   | Donna zairyō ga irimasu ka?<br>どんな材料がいらいますか。   |
| 12 | ខ្ញុំត្រូវការសាច់មាន់, ជូង, អំបិល, ទឹកត្រី, ម្រេស, ម្សៅករ៉ិ; ជំនួញពង<br>クニヨム トラウカー サツチ モアン, トーン トム, オンベル,<br>マテッス, マサウカリ, トムローンハラン | Tori-niku to jukushita kokonattu to shio to<br>sakanasōsu to tōgarashi to karēko to<br>jagaimo ga irimasu.<br>鶏肉と熟したココナッツと塩と魚ソースと<br>唐辛子とカレー粉とじゃがいもがいらいます。 |
| 13 | អញ្ជឹង, យើងទៅទិញអីវ៉ាន់ជាមួយគ្នា<br>オンチェン ユーン タウ テイン エイウ'アン チアームオイ クニア   | Ja, issho ni kaimono ni ikimashō.<br>じゃ、一緒に買い物に行きましょう。   |
| 14 | សូមជួយបង្រៀនខ្ញុំរបៀបធ្វើការវិសាច់មាន់ខ្លះ<br>ソーム チュアイ ホンリエン クニヨム ロビ'エフ' ត្រូវ' ការី<br>サツチ モアン クマエ                                | Kanbojia fū Chikin karē no tsukurikata o<br>oshiete kudasai.<br>カンボジア風チキンカレーの作り方を教えて<br>ください。  |
| 15 | សូមជួយខ្ញុំផង<br>ソーム チュアイ ក្នុងយ៉ូម ហ៊ីន   | Tetsudatte kudasai.<br>手伝ってください。   |

◆ ពាក្យមាន ប្រយោជន៍

|   |            |            |           |      |
|---|------------|------------|-----------|------|
| 1 | កាត់       | カッ         | kirimasu  | 切ります |
| 2 | ដាក់បញ្ចូល | ダック ハンチョール | iremasu   | 入れます |
| 3 | ឆា         | チャー        | itamemasu | 炒めます |
| 4 | ដាក់បន្ថែម | ダック ハンテーム  | kuwaemasu | 加えます |
| 5 | ស្ទោរ      | スガ'オー      | nimasu    | 煮ます  |
| 6 | ជាំ(ពាយ)   | ダム         | takimasu  | 炊きます |
| 7 | ពុក(អាំង)  | トット(アン)    | yakimasu  | 焼きます |
| 8 | បំពង       | ボン'ហ៊ីន    | agemasu   | 揚げます |



◆ ពាក្យមាន ប្រយោជន៍

|    |   |              |                        |          |
|----|---|--------------|------------------------|----------|
| 1  | សាច់  | サッチ          | niku                   | 肉        |
| 2  | សាច់មាន់  | サッチモアン       | tori-niku              | 鶏肉       |
| 3  | សាច់ ជ្រូក  | サッチチュルーク     | buta-niku              | 豚肉       |
| 4  | សាច់គោ  | サッチコー        | gyū-niku               | 牛肉       |
| 5  | ត្រី  | トレイ          | sakana                 | 魚        |
| 6  | ត្រីធូណា (ត្រីសមុទ្រម្យ៉ាង)                           | トレイトウナー      | maguro                 | まぐろ      |
| 7  | បង្កង (បង្កា)   | ボンコーン        | ebi                    | えび       |
| 8  | ក្តាម   | クダーム         | kani                   | かに       |
| 9  | មីក (ត្រីប្រហឹ)                                       | ムック          | ika                    | いか       |
| 10 | ត្រីមីកធំ   | トレイ ムック トム   | tako                   | たこ       |
| 11 | ខ្យង, ខ្នៅ  | クヨン, クチャウ    | kai                    | 貝        |
| 12 | សារាយត្រៀម  | サライクリアム      | norī                   | のり       |
| 13 | សារាយសមុទ្រ (ជាបន្ទះស្តើងល្មម, យកពីសមុទ្រទឹកភ្នំភ្នំ) | サライサムツト      | wakame                 | わかめ      |
| 14 | សារាយសមុទ្រ (ជាបន្ទះធំលើយក្រាស, យកពីសមុទ្រទឹកក្រដាក់) | サライサムツト      | konbu                  | こんぶ      |
| 15 | អំបិល   | オンヘル         | shio                   | 塩        |
| 16 | ស្ករ  | スコー          | satō                   | 砂糖       |
| 17 | ទឹកស្អីអ៊ីវ   | トウツクシイウ*     | shōyu                  | 醤油       |
| 18 | មីស៊ុ (ស្រូវម្យ៉ាងរបស់ជប៉ុន)                          | ミゾー          | miso                   | 味噌       |
| 19 | ប្រេងសាឡាដ  | プレイン サラット    | ·sarada-abura          | サラダ油     |
| 20 | ប្រេងជូង  | プレイン トーン     | kokonattsu oiru        | ココナッツオイル |
| 21 | ខ្លាញ់ ជ្រូក  | クラン チュルーク    | rādo                   | ラード      |
| 22 | ទឹកខ្លះ   | トウツク クマエツ    | su                     | 酢        |
| 23 | ស្រាសជប៉ុន  | スラーソー-チョホン   | sake                   | 酒        |
| 24 | គ្រឿងទេសបរិវ  | クルカーン テッス ヘル | supaisu                | スパイス     |
| 25 | ម្សៅកាប៊ី   | ムサウ カリー      | karēko (garamu masara) | カレー粉     |
| 26 | ម្រេច   | ムレツチ         | koshō                  | 胡椒       |

◆ ពាក្យមានប្រយោជន៍

|    |                  |                   |           |        |
|----|------------------|-------------------|-----------|--------|
| 27 | ចន្ទី ក្រិស្វា   | チャンクルスナー          | natsumegu | ナツメグ   |
| 28 | ក្រិអាត់ដារ      | コリアンダー            | koriandā  | コリアンダー |
| 29 | កុមីន            | クミン               | kumin     | クミン    |
| 30 | គ្រឿងបីចេង       | クルアン បិច្ចេន      | chōmiryō  | 調味料    |
| 31 | បរិទ្ធ           | ホンラエ              | yasai     | 野菜     |
| 32 | សាឡាដ            | サラット              | retasu    | レタス    |
| 33 | ល្ពៅ             | ルバウ               | kabocha   | かぼちゃ   |
| 34 | ការ៉ុត           | カロット              | ninjin    | にんじん   |
| 35 | ជំងឺរាង          | ドンローンហ្វាន        | jagaimo   | じゃがいも  |
| 36 | ស្លឹកខ្ចឹមតារាំង | スラエック ក្រៃម ហ្វាន | negi      | ねぎ     |
| 37 | ស្ពៃប្រាប        | スペイ ក្រៃប្រាប     | kyabetsu  | キャベツ   |
| 38 | ស្លឹកអើណារ       | スラエック ឌីប្រាប     | hōrensō   | ほうれんそう |
| 39 | សណែងតាយ          | ソント្រក ហ្វៃ       | mame      | 豆      |
| 40 | ខ្ចឹមតារាំង      | ក្រៃម ហ្វាន       | tamanegi  | 玉葱     |
| 41 | ស្ពៃស            | スペイ ស្រ           | hakusai   | 白菜     |
| 42 | ថៃថាវ            | チャイタウ             | daikon    | 大根     |
| 43 | ថៃថាមូល          | チャイタウ មួល         | kabu      | かぶ     |
| 44 | សណែងតាយល្អ       | ソント្រក ហ្វៃ តុស   | moyashi   | もやし    |
| 45 | ផ្សិតស៊ីតាតេ     | フセツ ស៊ីតាតេ       | shiitake  | しいたけ   |
| 46 | ត្រប់            | トロップ              | nasu      | なす     |
| 47 | ត្រសាវ           | トロソツ              | kyūri     | きゅうり   |
| 48 | ហ្គោបូ           | ゴホ                | gobō      | ごぼう    |
| 49 | តំបាំង           | トムピアン             | takenoko  | たけのこ   |
| 50 | ប៉េងប៉េង         | ペインホッス            | tomato    | トマト    |
| 51 | ម្នួលផ្លោក       | マテッス ប្រាអ៊ុក     | piiman    | ピーマン   |
| 52 | ខ្ចឹមស           | カテム ស្រ           | ninniku   | にんにく   |
| 53 | ខ្ចី             | クニエ               | shōga     | しょうが   |

# 7

ពេលមានបញ្ហាលំបាក

トラブル

# 1 ពេលមានជំងឺ 病気のとき

|   |   |
|---|---|
| <p>1 តើយ៉ាងម៉េចទៅហើយហ្នឹង?<br/>         តាខ្មៅ យ៉ាង ម៉េច តា ហ្នឹង ណាង?</p>  | <p>Dō shita n desu ka?<br/>         どうしたんですか。</p>                                 |
| <p>2 ខ្ញុំឈឺពោះ/ខ្ញុំឈឺក្បាល<br/>         ក្បាល ច្រើន ឬ ក្បាល ច្រើន ឬ ក្បាល ច្រើន</p>   | <p>Onaka ga itai desu. / Atama ga itai desu.<br/>         おなかが痛いです。 / 頭が痛いです。</p> |
| <p>3 ឈឺខ្លាំងណាស់<br/>         ច្រើន ឬ ច្រើន ឬ ច្រើន</p>  | <p>Totemo itai desu.<br/>         とても痛いです。</p>                                    |
| <p>4 តើឈឺកន្លែងណា?<br/>         តាខ្មៅ ច្រើន កន្លែង ណា?</p>   | <p>Doko ga itai desu ka?<br/>         どこが痛いですか。</p>                               |
| <p>5 ឈឺកន្លែងនេះ<br/>         ច្រើន កន្លែង នេះ</p>  | <p>Koko ga itai desu.<br/>         ここが痛いです。</p>                                   |
| <p>6 តើមិនអីទេឬ?<br/>         តាខ្មៅ មិន អី ទេ ឬ?</p>   | <p>Daijōbu desu ka?<br/>         大丈夫ですか。</p>                                      |
| <p>7 សូមជួយទូរស័ព្ទទៅកូដិណេតារី (អ្នកសំរួលសំរួល) អោយខ្ញុំផង<br/>         សូម ជួយ ទូរស័ព្ទ ទៅ កូដិណេតារី (អ្នកសំរួលសំរួល) អោយ ខ្ញុំ ផង</p> | <p>Kōdinētā ni denwa-shite kudasai.<br/>         コーディネーターに電話してください。</p>           |
| <p>8 តើទូរស័ព្ទលេខប៉ុន្មាន?<br/>         តាខ្មៅ ត្រូវ តា លេខ ប៉ុន្មាន?</p>  | <p>Denwa bangō wa nan-ban desu ka?<br/>         電話番号は何番ですか。</p>                   |
| <p>9 តើមានថ្នាំជម្រាបទេ?<br/>         តាខ្មៅ មីន ថ្នាំ ជម្រាប ទេ?</p>   | <p>Kusuri ga arimasu ka?<br/>         薬がありますか。</p>                                |
| <p>10 បាទ, មានទេ, អត់មានទេ<br/>         បាទ, មាន ទេ, អត់ មាន ទេ</p>   | <p>Hai, arimasu. / Iie, arimasen.<br/>         はい、あります。 / いいえ、ありません。</p>          |



|    |   |                                       |
|----|---|---------------------------------------|
| 11 | តើញាំឆ្នាំលើយប្តូរទេ?<br>タエー ニヤム トナム ハエイ ルーナウ?                              | Kusuri o nomimashita ka?<br>薬を飲みましたか。 |
| 12 | ខ្ញុំរមាស់រីង<br>クニヨム ロモアス タイ   | Te ga kayui desu.<br>手が痒いです。          |
| 13 | ខ្ញុំស្រឡាវស្រាញមិនស្រួលខ្លះ<br>クニヨム スリエウ* スラーン ミン スルアル クルアン?               | Kibun ga warui desu.<br>気分が悪いです。      |
| 14 | ខ្ញុំក្តៅខ្លះ<br>クニヨム クタウ* クルアン   | Netsu ga arimasu.<br>熱があります。          |
| 15 | អោយខ្ញុំវាស់កំដៅមើលបន្តិចបានទេ?<br>アオイ クニヨム ウアス コムタウ* メウール ハンテツチ<br>ハーン テー? | Netsu o hakarimashō ka?<br>熱を計りましょうか。 |
| 16 | ខ្ញុំផ្តាសាយ<br>クニヨム フタ*サーイ   | Kaze o hikimashita.<br>風邪をひきました。      |
| 17 | ខ្ញុំរាងព្រជាក្លខ្លះ<br>クニヨム リアン トロチェアツク クルアン                               | Samuke ga shimasu.<br>寒気がします。         |
| 18 | ខ្ញុំរីលមុខ<br>クニヨム ウイルムツク  | Memai ga shimasu.<br>めまいがします。         |
| 19 | ខ្ញុំរាក<br>クニヨム リアーク   | Geri o shite imasu.<br>下痢をしています。      |
| 20 | ខ្ញុំទល់លាមក<br>クニヨム トオル リアムアツク   | Benpi o shite imasu.<br>便秘をしています。     |
| 21 | ខ្ញុំចង់ពូក<br>クニヨム チョン クウアート   | Hakike ga shimasu.<br>吐き気がします。        |


|    |  |  |
|----|--|--|
| 22 | ខ្ញុំហូបធាយមិនបានសោះ<br>クニョム ホーブ ハーイ ミンバーン   | Shokuyoku ga arimasen.<br>食欲がありません。                    |
| 23 | ខ្ញុំពុលឡាន (ឡាន ក្រុងកំប៉ង់)<br>クニョム プル ラーン(ラーンクロン/コハル)                                 | Kuruma(Basu) / Fune ni yoimashita.<br>車(バス) / 船に酔いました。 |
| 24 | ខ្ញុំរមួស<br>クニョム ロフアス   | Kega o shimashita.<br>怪我をしました。                         |
| 25 | សូមជួយហៅលោក គ្រូពេទ្យអោយខ្ញុំផង<br>ソーム チュアイ ハウ ローク クルーペート アオイ クニョム<br>ホーン                | Isha o yonde kudasai.<br>医者を呼んでください。                   |
| 26 | អញ្ជើញទៅពេទ្យ<br>オンチューン タウ ぺート   | Byōin e ikimashō.<br>病院へ行きましょう。                        |
| 27 | តើលោក(អ្នក)មានប័ណ្ណពិនិត្យសុខភាពឬទេ?<br>タエー ローク(ニアック) ミアン ハン ប៊ីនិត ទុកាប៊ីអាប<br>លូតេ-? | Medikaru kādo ga arimasu ka?<br>メディカルカードがありますか。        |

◆ ពាក្យមាន ប្រយោជន៍

|   |                      |                                 |                 |       |
|---|----------------------|---------------------------------|-----------------|-------|
| 1 | ព្រះ                 | クロピアツ                           | i               | 胃     |
| 2 | ពោះវៀន               | フアス ウアイ                         | chō             | 腸     |
| 3 | ថ្នាំផ្តាសសាយ        | トナム フタサーイ                       | kaze-gusuri     | かぜ薬   |
| 4 | ថ្នាំព្រះ-ពោះវៀន     | トナム クロピアツ                       | ichōyaku        | 胃腸薬   |
| 5 | ថ្នាំស្បាចសការណីម៉ាប | トナム ប៊ីអារហ្គាល់ ការ-ចូ-ចាយ៉ាប់ | chintsūzai      | 鎮痛剤   |
| 6 | ថ្នាំឆ្កែខ្លួន       | トナム クタウ クルアン                    | genetsuzai      | 解熱剤   |
| 7 | ថ្នាំសម្លាប់មេរោគ    | トナム サムラッប មេ-រ៉ូក               | kōsei-busshitsu | 抗生物質  |
| 8 | អាណីលីវប៊ីផ្លី       | ア-レ-ア-ジ                         | arerugii        | アレルギー |
| 9 | រត (របស់ស្រ្តី)      | ロタウ                             | seiri           | 生理    |



◆ ពាក្យមាន ប្រយោជន៍




## 2 ពេលអ្នកជួបឧបសគ្គ 困ったとき

|    |   |   |
|----|---|---|
| 1  | ខ្ញុំបាត់ការបូបជាក់ស្កាយ<br>クニョム ハット カホーブ  タック ルイ                         | Saifu o nakushimashita.<br>財布をなくしました。             |
| 2  | ខ្ញុំបាត់លិខិតឆ្លងដែន<br>クニョム ハット リケツ チュローンダ'ェーン                          | Pasupōto ga arimasen.<br>パスポートがありません。             |
| 3  | ខ្ញុំភ្លេចការបូបនៅក្នុងរថភ្លើង<br>クニョム フレツチ カホーブ ナウ クノン ロアツ フルウン          | Densha ni baggu o wasuremashita.<br>電車にバッグを忘れました。 |
| 4  | តើខ្ញុំត្រូវធ្វើដូចម្តេចទៅ?<br>タ'ェー クニョム トラウ トウ'វ៉ー  ト'ーチ  マテ'ツチ?         | Dō shitara ii desu ka?<br>どうしたらいいですか。             |
| 5  | ខ្ញុំវង្វេងផ្លូវ<br>クニョム  ウ'オン'វ៉ា'  ឃ្លា                                 | Michi ni mayoimashita.<br>道に迷いました。                |
| 6  | តើប៉ុស្តិ៍ប៉ូលិសនៅឯណា?<br>タ'ェー  ហ័'ស  ហ័'រិ'ស  ហ្ន  អ'  ណា'?              | Kōban wa doko desu ka?<br>交番はどこですか。               |
| 7  | សូមជួយទូរស័ព្ទទៅលេខនេះ<br>ស៊ុម  ច្យុ'អាយ  តូ'រុ'សា'ប្ប  តា'  រេ'ក  ឆិ'  ឆ | Koko ni denwa-shite kudasai.<br>ここに電話して下さい。       |
| 8  | សូមជួយហៅប៉ូលិស<br>ស៊ុម  ច្យុ'អាយ  ហា'  ហ័'រិ'ស                            | Keikan o yonde kudasai.<br>警官を呼んでください。            |
| 9  | បន្ទប់នេះក្តៅណាស់<br>ហ័'ន'តូ'ប្ប  ឆិ'  ក'តា'វ  ហ្ន                        | Heya ga atsui desu.<br>部屋が暑いです。                   |
| 10 | បន្ទប់នេះត្រជាក់ណាស់<br>ហ័'ន'តូ'ប្ប  ឆិ'  ត'រូ'ច្យេ'អាក់  ហ្ន             | Heya ga samui desu.<br>部屋が寒いです。                   |

|    |   |  |
|----|---|--|
| 11 | ម៉ាស៊ីន ព្រដាក់មិនសូវមានប្រសិទ្ធភាពទេ<br>マシーン トロチェアツク ミン サウ ミアン<br>プローシツテヒアプ テー | Eakon ga kikimasen.<br>エアコンがききません。                     |
| 12 | បង្គន់ស្ទះហើយ<br>ホンクアン ステアツス ハエーイ   | Toire ga tsumarimashita.<br>トイレが詰まりました。                |
| 13 | ក្បាលម៉ាស៊ីនទឹកផ្កាឈូកខូច<br>クハール マシン トウツク ーカー チューク コーチ                         | Shawā ga kowarete imasu.<br>シャワーが壊れています。               |
| 14 | ទឹកក្ដៅអត់ចេញទេ<br>トウツク クダウ オツト チェン テー  | O-yu ga demasen.<br>お湯が出ません。                           |
| 15 | ភ្លើងអគ្គីសនីមិនឆេះទេ<br>プ្រាវ៉ូន អគីសាណ័រ មីន ចេច តើ                           | Denki ga tsukimasen.<br>電気がつきません。                      |
| 16 | ខ្ញុំភ្លេចកូនសោរនៅក្នុងបន្ទប់<br>クニヨム プレツチ コーン サオー クノン ハントツプ                    | Heya no naka ni kagi o wasuremashita.<br>部屋の中に鍵を忘れました。 |

◆ ពាក្យមានប្រយោជន៍

- |   |                               |                          |                   |            |
|---|-------------------------------|--------------------------|-------------------|------------|
| 1 | ជួយផង!                        | チュアイ ホーン!                | Tasukete!         | 助けて!       |
| 2 | ភ្លើងឆេះ!                     | プ្រាវ៉ូន ចេច!            | Kaji da!          | 火事だ!       |
| 3 | ឈប់ធ្វើទៅ(កុំធ្វើអំពើអាក្រក់) | チヨツプ តូវ៉ូ តាវ           | Yamete (kudasai)! | やめて(ください)! |
| 4 | ប្រយ័ត្ន!(ព្រោះផ្កាភ័យ)       | プ្រូ-យ៉ុត គុល អុស តុនាក់ | Abunai!           | 危ない!       |



កំណត់ចំណាំ

# 8

ពេលបែកគ្នា

お別れ

|    |  |  |
|----|--|--|
| 1  | ខ្ញុំគិតសុំលាសិនហើយ<br>クニヨム キット ソームリアー センハエーイ  | Sorosoro shitsurei-shimasu.<br>そろそろ失礼します。                  |
| 2  | សូមអរគុណជាអនេក<br>ソーム オークン チアー アネーク  | Iroiro arigatō gozaimasita.<br>いろいろありがとうございました。            |
| 3  | សូមអរគុណជាអនេកដែលបានជួយខុបចុងខ្ញុំ<br>ソーム オークン チアー アネーク タ'ェル ហ៊័រ៉ន ច្យូរ៉ៃ<br>オッパトム クニヨム                            | Iroiro o-sewa ni narimashita.<br>いろいろお世話になりました。            |
| 4  | សូមអញ្ជើញមកលេងប្រទេសខ្ញុំ<br>ソーム オンチュウーン ម៉ូក រេឺន ហ្វ្រូតេច៍ ក្នុន្យុម  | Watashi no kuni e kite kudasai.<br>私の国へ来てください。             |
| 5  | សូមអញ្ជើញមកលេងផ្ទះខ្ញុំ<br>ソーム オンチュウーン ម៉ូក រេឺន ហ្វ្រេតាច៍ស៍ ក្នុន្យុម  | Watashi no uchi ni tomatte kudasai.<br>私の家に泊まってください。       |
| 6  | សូមអញ្ជើញមកលេងម្តងទៀត<br>ソーム オンチュウーン ម៉ូក រេឺន ម៉ាត៍រ៉ន ត្យោរ៉ត  | Mata kite kudasai.<br>また来てください。                            |
| 7  | សូមអរគុណច្រើន, ខ្ញុំចង់មកទៀតណាស់<br>ソーム オークン ច្យូរ៉េន, ក្នុន្យុម ច្យុងម៉ូក ម៉ាត៍រ៉ន<br>ត្យោរ៉ត                       | Arigatō gozaimasu. Mata kitai desu.<br>ありがとうございます。また来たいです。 |
| 8  | ចាំជួបគ្នាទៀត<br>ច្យាម ច្យូរ៉ាហ្វ៍ ក្នុន្យា ត្យោរ៉ត  | Mata aimashō.<br>また会いましょう。                                 |
| 9  | នេះជាអ៊ីម៉ែលរបស់ខ្ញុំ<br>និច្ច ច្យា អ៊ីម៉ែល រ៉ូហ្វុច៍ស៍ ក្នុន្យុម  | Kore wa watashi no mēru adoresu desu.<br>これは私のメールアドレスです。   |
| 10 | ខ្ញុំនឹងសរសេរសំបុត្រផ្ញើជូនលោក(អ្នក)<br>ក្នុន្យុម ម្យុង្ក៍ ស្រ័ស័ ច្យាមហ្វុច៍ ហ្វ្រេន្យា ច្យូរ៉េន<br>រ៉ូក(ន្យាច្យុក) | Tegami o kakimasu.<br>手紙を書きます。                             |

|  |   |
|--|---|
| <p>11 សុំសរសេរអាសយដ្ឋានរបស់លោកដោយខ្ញុំផង<br/>         ソム ソーサー アサヤターン ロボッス ローク アオイ クニヨム<br/>         ホーン</p>                    | <p>Jūsho o kaite kudasai.<br/>         住所を書いてください。</p>                      |
| <p>12 សុំប្រាប់លេខទូរស័ព្ទរបស់លោក(អ្នក)មកខ្ញុំផង<br/>         ソム フラップ レーク トウルサップ ロボッス ローク(ニアック)<br/>         モーク クニヨム ホーン</p>  | <p>Denwa bangō o oshiete kudasai.<br/>         電話番号を教えてください。</p>            |
| <p>13 សុំផ្ញើររូបថតដោយខ្ញុំផ្ញើលផង<br/>         ソム フニャー ルーブトート アオイ クニヨム マェール ホーン</p>   | <p>Shashin o okutte kudasai.<br/>         写真を送ってください。</p>                   |
| <p>14 ខ្ញុំមានអនុស្សាវរីយ៍ល្អៗជាច្រើន<br/>         クニヨム ミアン アヌサウァリー ルオー ルオー チャー チュラーン</p>                                      | <p>li omoide ga dekimashita.<br/>         いい思い出ができました。</p>                  |
| <p>15 ខ្ញុំនឹងមិនភ្លេចលោក(អ្នក)ទាំងអស់គ្នាឡើយ<br/>         クニヨム ヌンク ミンプレッチ ローク (ニアック)テアン オツ<br/>         クニアー ラーイ</p>          | <p>Minasan no koto wa wasuremasen.<br/>         皆さんのことは忘れません。</p>           |
| <p>16 ខ្ញុំបានសប្បាយរីករាយណាស់<br/>         クニヨム ハーン サツパーイ リークリアイ ナツ</p>   | <p>Tanoshikatta desu.<br/>         楽しかったです。</p>                             |
| <p>17 ខ្ញុំសប្បាយចិត្តណាស់ដែលបានជួបលោក<br/>         クニヨム サツパーイ チェット ナツ ダェル ハーン チュアプ រោក</p>                                    | <p>Oai-dekite ureshikatta desu.<br/>         お会いできてうれしかったです。</p>            |
| <p>18 សុំផ្តាំសូរស្តេចទុកទៅអ្នកទាំងអស់គ្នាផង<br/>         ソム プタム スアー ソកតុក តា ណាក់ យ៉ាន យ៉ា<br/>         クニアー ホーン</p>          | <p>Minasan ni yoroshiku otsutae kudasai.<br/>         みなさんによろしくお伝えください。</p> |
| <p>19 សូមទៅដោយប្រយ័ត្ន ប្រយោជន៍តាមផ្លូវ(សូមទៅដោយសុវត្ថិភាព)<br/>         ソーム តា តូ-យី ប្រាយ៉ាត ប្រាយ៉ា-យ៉េន តា-យ៉ា ប្រាយ៉ា</p> | <p>Ki o tsukete.<br/>         気をつけて。</p>                                    |



กำหนดข้อคำถาม



# 9

ការអនុញ្ញាត, សំនូមពរ

許可·希望

# 1 សុំការអនុញ្ញាត 許可をもらう

|  |   |
|--|---|
| 1 បានឬទេ?<br>ハーン ルーター?   | li desu ka?<br>いいですか。                               |
| 2 បាន(ចាស់) បាន<br>ハーツ (チャー) ハーン   | Hai, ii desu.<br>はい、いいです。                           |
| 3 តើខ្ញុំអាចថតរូបបានឬទេ?<br>タァー クニョム アーチ トート ルーフ ハーン ルーター?   | Shashin, ii desu ka?<br>写真、いいですか。                   |
| 4 បាន សូមអញ្ជើញ<br>ハート ソーム オンチュウーン   | Hai, dōzo.<br>はい、どうぞ。                               |
| 5 តើខ្ញុំអាចប្រើកាមេរ៉ា (ភ្លើងកាមេរ៉ា) បានដែរឬទេ?<br>タァー クニョム アーチ プラァー カメラ(フルウんカメラ)<br>ハーン タァー ルーター? | Kamera (Furasshu), ii desu ka?<br>カメラ(フラッシュ)、いいですか。 |
| 6 ទេ មិនបានទេ<br>テ ミン ハーン テ  | lie, dame desu.<br>いいえ、だめです。                        |
| 7 តើខ្ញុំអាចថតរូបជាមួយលោក(អ្នក)បានឬទេ?<br>タァー クニョム アーチ トート ルーフ チャームオィ<br>ローク(ニアック) ハーン ルーター?         | Shashin, issho ni ii desu ka?<br>写真、一緒にいいですか。       |

## វគ្គពិសេស

“ជាមេ” បានន័យថា “មិនបានទេ” “ខុសហើយ” ដូច្នេះគេប្រើពាក្យនេះក្នុងន័យថា “ខ្ញុំមិនយល់ព្រមទេ”, “នេះមិនត្រូវចិត្តខ្ញុំទេ”។ គេក៏អាចប្រើពាក្យនេះក្នុងន័យថា របស់នេះខូចប្រើមិនកើត ឬមិនត្រឹមត្រូវ។



|    |  |  |
|----|--|--|
| 8  | តើខ្ញុំអាចសុំទិញប័ណ្ណនេះបានឬទេ?<br>តាខ្មែរ ក្នុងនិយម អ៊ែត សុម កេតហ្វង់ ឆី ហ្វង់ លុត្រេ?  | Kono panfuretto, ii desu ka?<br>このパンフレット、いいですか。    |
| 9  | សុំទោស, តើខ្ញុំអាចជក់បារីនៅទីនេះបានដែរឬទេ?<br>សុម តុច, តាខ្មែរ ក្នុងនិយម អ៊ែត ច្យាត្រា ហ្វង់ ណា<br>ត្រៃ ឆី ហ្វង់ តាខ្មែរ លុត្រេ? | Sumimasen. Tabako, ii desu ka?<br>すみません。タバコ、いいですか。 |
| 10 | ទេ, មិនបានទេ, សុំទោស<br>ត្រៃ, ឆីហ្វង់ ត្រៃ សុម តុច   | Sumimasen, dame desu.<br>すみません、だめです。               |
| 11 | តើគេហោមមិនអោយជក់បារីឬ?<br>តាខ្មែរ ក្រៃ ហ្វង់ ឆី អ៊ែត ច្យាត្រា ហ្វង់ លុត្រេ?  | Kin'en desu ka?<br>禁煙ですか。                          |
| 12 | តើកន្លែងជក់បារីនៅទីណា?<br>តាខ្មែរ កង់ត្រៃ ច្យាត្រា ហ្វង់ ណា ត្រៃ ណា?   | Kitsuenjo wa doko desu ka?<br>喫煙所はどこですか。           |
| 13 | តើខ្ញុំអាចអង្គុយកន្លែងនេះបានដែរឬទេ?<br>តាខ្មែរ ក្នុងនិយម អ៊ែត អង់គ្លេស កង់ត្រៃ ឆី ហ្វង់<br>តាខ្មែរ លុត្រេ?                       | Koko, ii desu ka?<br>ここ、いいですか。                     |
| 14 | សុំទោស មិនបានទេ<br>សុម តុច ឆីហ្វង់ ត្រៃ  | Sumimasen, chotto...<br>すみません、ちょっと…                |
| 15 | តើខ្ញុំអាចសាកមើលបន្តិចបានឬទេ?<br>តាខ្មែរ ក្នុងនិយម អ៊ែត ស្រា ហ្វង់ ត្រៃ ហ្វង់ លុត្រេ?  | Chotto ii desu ka?<br>ちょっといいですか。                   |
| 16 | តើខ្ញុំអាចស្រៀកពាក់សាកមើលបន្តិចបានឬទេ?<br>តាខ្មែរ ក្នុងនិយម អ៊ែត ប៊ែត ស្រា ហ្វង់ ត្រៃ ហ្វង់<br>លុត្រេ?                           | Shichaku (shite mo) ii desu ka?<br>試着（しても）いいですか。   |
| 17 | តើខ្ញុំអាចប្រើរបស់នេះបានឬទេ?<br>តាខ្មែរ ក្នុងនិយម អ៊ែត ប្រៃ រ៉ូប៉ា ឆី ហ្វង់ លុត្រេ?  | Kore, tsukatte mo ii desu ka?<br>これ、使ってもいいですか。     |

## 2 សូរពិគោលបំណង 希望をきく

|    |   |  |
|----|---|--|
| 1  | ខ្ញុំចង់ទៅហាងលក់ទំនិញធំ<br>クニヨム チョン タウ ハーン ルアック トムニク <sup>ト</sup> トム  | Depāto e ikitai desu.<br>デパートへ行きたいです。  |
| 2  | ខ្ញុំចង់ទិញនាឡិកា<br>クニヨム チョン テイン ニアレカー   | Tokei ga kaitai desu.<br>時計が買いたいです。    |
| 3  | ខ្ញុំចង់ញ៉ំស្រា<br>クニヨム チョン ニヤム ス្រា  | Osake ga nomitai desu.<br>お酒が飲みたいです。   |
| 4  | តើលោក(អ្នក)ចង់ទៅណា?<br>タエー ល៉ុក(ニアック) チョン タウ ナー?  | Doko e ikitai desu ka?<br>どこへ行きたいですか。  |
| 5  | ខ្ញុំចង់ទៅលេងភ្នំហ្វីជី<br>クニヨム チョン タウ レイン ฟูノム ฟูジ <sup>シ</sup>  | Fuji-san e ikitai desu.<br>富士山へ行きたいです。 |
| 6  | តើលោក(អ្នក)ចង់ពិសារអ្វី?<br>タエー ល៉ុក(ニアック) チョン ហិ <sup>サ</sup> អ៊ុយ <sup>エイ</sup> ?                               | Nani ga tabetai desu ka?<br>何が食べたいですか。 |
| 7  | ខ្ញុំចង់ញ៉ំស៊ិបស៊ី<br>クニヨム チョン និយាម ស៊ិ  | Osushi ga tabetai desu.<br>おすしが食べたいです。 |
| 8  | តើលោក(អ្នក)ចង់ធ្វើអ្វី?<br>タエー ល៉ុក(ニアック) チョン ត្រូវ <sup>អ៊ុយ</sup> អ៊ុយ <sup>エイ</sup> ?                          | Nani ga shitai desu ka?<br>何がしたいですか。   |
| 9  | ខ្ញុំចង់ទៅមើលកុន<br>クニヨム チョン タウ មូរុល គុន   | Eiga ga mitai desu.<br>映画が見たいです。       |
| 10 | ខ្ញុំចង់ដើរទិញអីវ៉ាន់<br>クニヨム チョン តា <sup>អ៊ុយ</sup> តេ <sup>អ៊ុយ</sup> អ៊ុយ <sup>អ៊ុយ</sup> អ៊ុយ <sup>អ៊ុយ</sup> | Kaimono ga shitai desu.<br>買い物が行きたいです。 |

◆ ពាក្យមានប្រយោជន៍

|   |                         |                                   |                      |
|---|-------------------------|-----------------------------------|----------------------|
| 1 | ikimasu (ទៅ)<br>行きます    | Ginkō e ikimasu.<br>銀行へ行きます。      | [ខ្ញុំទៅធនាគារ.]     |
|   |                         | Ginkō e ikimasu ka?<br>銀行へ行きますか。  | [ទៅធនាគារ ឬ?]        |
|   |                         | Hai, ikimasu.<br>はい、行きます。         | [ទាទ ទៅ]             |
|   |                         | lie, ikimasen.<br>いいえ、行きません。      | [ទេ មិនទៅទេ]         |
| 2 | kaimasu (ទិញ)<br>買います   | Kippu o kaimasu.<br>切符を買います。      | [ខ្ញុំទិញសំបុត្រ]    |
| 3 | tabemasu (ញ៉ាំ)<br>食べます | Buta-niku o tabemasu.<br>豚肉を食べます。 | [ខ្ញុំញ៉ាំសាច់ព្រូក] |
| 4 | nomimasu (ផឹក)<br>飲みます  | Mizu o nomimasu.<br>水を飲みます。       | [ខ្ញុំផឹក (ហូប)ទឹក]  |
| 5 | mimasu (មើល)<br>見ます     | Terebi o mimasu.<br>テレビを見ます。      | [ខ្ញុំមើលទូរទស្សន៍]  |
| 6 | shimasu (ធ្វើ)<br>します   | Kaimono o shimasu.<br>買い物します。     | [ខ្ញុំទៅទិញអីវ៉ាន់]  |

Mizu o nomimasu. → Mizu ga nomitai desu. / Mizu o nomitai desu.

[ញ៉ាំទឹក] [ខ្ញុំចង់ញ៉ាំទឹក]

បើគិតពីវេយ្យាករណ៍វិញ “o” ដែលនៅក្រោយនាម ត្រូវប្តូរទៅ “ga” វិញ ពីប៉ុន្តែសព្វថ្ងៃនេះ គេច្រើនតែ រក្សាដដែល ដោយមិនចាត់ប្តូរទេ។

កំណត់ចំណាំ

# 10

សំណួរ(អ្វី? ឯណា? ពេលណា?)

質問 (何、どこ、いつ…)

|               |       |                |         |              |           |          |       |
|---------------|-------|----------------|---------|--------------|-----------|----------|-------|
| អ្វី?         | អ្វី? | Nan / Nani     | なん／なに   | មួយណា?       | ណា?       | Dotchi   | どっち   |
| ឯណា?          | ណា?   | Doko           | どこ      | ប្រភេទណា?    | អ្វី?     | Donna~   | どんな~  |
| ពេលណា?        | អ្វី? | Itsu           | いつ      | ហ្វេរូអ៊ី?   | អ្វី?     | Dō yatte | どうやって |
| អ្នកណា(នរណា)? | អ្វី? | Dare           | 誰       | ថ្ងៃប៉ុន្មាន | ប៉ុន្មាន? | Ikura    | いくら   |
| ហេតុអ្វី?     | អ្វី? | Dōshite / Naze | どうして／なぜ |              |           | Ikutsu   | いくつ   |

|   |  |                                  |              |
|---|--|----------------------------------|--------------|
| 1 | នេះគឺជាអ្វី?<br>ニッ クー チャー アウ'エイ?   | Kore wa nan desu ka?             | これは何ですか。     |
| 2 | នេះ ជាការសរសេរ ភាសាជប៉ុន គេនិយាយថាម៉េច?<br>ニッ チャーピ'アサー ちょ'ហុង ក្លេ និ'យាយ ត្រេ ម៉េច? | Kore wa Nihon-go de nan desu ka? | これは日本語で何ですか。 |
| 3 | តើអ្នកចូលចិត្តអ្វី?<br>ត្រេ និ'យាយ ច្រើន ច្រើន អ្វី?                                 | Nani ga suki desu ka?            | 何が好きですか。     |
| 4 | តើអ្នកចង់ធ្វើអ្វី?<br>ត្រេ និ'យាយ ច្រើន ច្រើន អ្វី?                                  | Nani ga shitai desu ka?          | 何がしたいですか。    |
| 5 | តើអាហារពេលព្រឹក គឺនៅម៉ោងប៉ុន្មាន?<br>ត្រេ អាហារ ពេលព្រឹក គឺនៅម៉ោងប៉ុន្មាន?           | Asa-gohan wa nan-ji desu ka?     | 朝ご飯は何時ですか。   |
| 6 | តើអ្នកប្រាកដថា គេនិយាយអ្វី?<br>ត្រេ និ'យាយ ច្រើន ច្រើន អ្វី?                         | Nan-ji ni okimasu ka?            | 何時に起きますか。    |
| 7 | តើលេខទូរសព្ទ គឺលេខប៉ុន្មាន?<br>ត្រេ លេខ ទូរសព្ទ គឺលេខប៉ុន្មាន?                       | Denwa bangō wa nan-ban desu ka?  | 電話番号は何番ですか。  |
| 8 | តើនៅស៊ីប៊ុយ៉ា ត្រូវជិះលេខប៉ុន្មាន?<br>ត្រេ លេខ ទូរសព្ទ គឺលេខប៉ុន្មាន?                | Shibuya wa nan-bansen desu ka?   | 渋谷は何番線ですか。   |
| 9 | តើកាមេរ៉ា នៅជាន់ប៉ុន្មាន?<br>ត្រេ លេខ ទូរសព្ទ គឺលេខប៉ុន្មាន?                         | Kamera wa nan-kai desu ka?       | カメラは何階ですか。   |



|    |   |   |
|----|---|---|
| 10 | តើស្ថានីយ៍រថភ្លើងនៅឯណា?<br>តាខ្មែរ ស្ថានីយ៍ រថ ភ្លើង នៅ ឯណា?<br>ター スターニ ロアット プラウーン ナウ アエーナー?  | Eki wa doko desu ka?<br>駅はどこですか。                      |
| 11 | តើអ្នកចង់ទៅណា?<br>តាខ្មែរ នីយ៉ាក់ ច័យ៉ុង តាវ ណា?<br>ター ニアック チョン タウ ナー?  | Doko e ikitai desu ka?<br>どこへ行きたいですか。                 |
| 12 | ចង់ទៅស៊ីប៊ូយ៉ា តើត្រូវប្តូរនៅទីណា?<br>ច័យ៉ុង តាវ ស៊ីប៊ុយ៉ា តាខ្មែរ ត្រាវ ប្តូរ ណា តាខ្មែរ ណា?<br>チョン タウ シブヤ ター トラウ プトー ナウ テー ナー?                    | Shibuya wa doko de norikae desu ka?<br>渋谷はどこで乗り換えですか。 |
| 13 | តើអ្នកមកប្រទេសជប៉ុននៅពេលណា?<br>តាខ្មែរ នីយ៉ាក់ ណុក ប្រូតេស ច័យ៉ុង ណា ហ៊ែល ណា?<br>ター ニアック ノク プロテッス チョホン ナウ へイル ナー?                                   | Itsu Nihon e kimashita ka?<br>いつ日本へ来ましたか。             |
| 14 | តើអ្នកត្រលប់ទៅវិញនៅពេលណា?<br>តាខ្មែរ នីយ៉ាក់ ត្រូប៍ តាវ វ៉ៃន ណា ហ៊ែល ណា?<br>ター ニアック トロップ タウ ウィン ナウ へイルナー?   | Itsu kuni e kaerimasu ka?<br>いつ国へ帰りますか。               |
| 15 | តើគាត់ជាអ្នកណា?<br>តាខ្មែរ ក្រាវ ចាខ្មែរ នីយ៉ាក់ ណា?<br>ター コアット チャー ニアック ナー?  | Ano hito wa dare desu ka?<br>あの人は誰ですか。                |
| 16 | ហេតុអ្វី?<br>ហ្វេត អ៊ុយ ឃៃ?<br>ハエト アウエイ?  | Dōshite desu ka? / Naze desu ka?<br>どうしてですか。 / なぜですか。 |
| 17 | មួយណាល្អជាង?<br>ធុ អ៊ុយ ណា ល្អ ជាង?<br>ムアイ ណា ល្អ ជាង ចាន?<br>ムアイ ナー ルオー ចាន?   | Dotchi ga ii desu ka?<br>どっちがいいですか。                   |
| 18 | តើអ្នកចូលចិត្ត ភ្លើង ប្រភេទណា?<br>តាខ្មែរ នីយ៉ាក់ ច័យ៉ុង ច័យ៉ុង ត្រេត ត្រេត ប្រូហ្វេត ណា?<br>ター ニアック ច័យ៉ុង ច័យ៉ុង ច័យ៉ុង ត្រេត ត្រេត ប្រូហ្វេត ណា? | Donna ongaku ga suki desu ka?<br>どんな音楽が好きですか。         |
| 19 | តើប្រទេសជប៉ុនយ៉ាងដូចម្តេច?<br>តាខ្មែរ ប្រូតេស ច័យ៉ុង ច័យ៉ុង អ៊ុយ មេច ច័យ៉ុង?<br>ター ប្រូតេស ច័យ៉ុង ច័យ៉ុង អ៊ុយ មេច ច័យ៉ុង?                           | Nihon wa dō desu ka?<br>日本はどうですか。                     |
| 20 | តើមួយនេះថ្លៃប៉ុន្មាន?<br>តាខ្មែរ ម៉ុយ ឃៃ ឃៃ ត្រៃ អ៊ុយ ម៉ុយ ម៉ុយ?<br>ター ムオイ ニツ ត្រៃ អ៊ុយ ម៉ុយ ម៉ុយ?  | Kore wa ikura desu ka?<br>これはいくらですか。                  |

|    |   |   |
|----|---|---|
| 21 | ទៅដល់អាគារណាមួយប៉ុន្មាន?<br>タウトル アキハバラ トライ ホンマーン?   | Akihabara made ikura desu ka?<br>秋葉原までいくらですか。     |
| 22 | ប៉ុន្មាន?<br>ホンマーン?   | Ikutsu desu ka?<br>いくつですか。                        |
| 23 | តើគ្រួសាររបស់អ្នក មានសមាជិកប៉ុន្មាននាក់?<br>タエー クルアサー ロボッス ニアック ミアン サマチュック ホンマーン<br>ニアック? | Go-kazoku wa nan-nin desu ka?<br>ご家族は何人ですか。       |
| 24 | តើកូនរបស់អ្នកមានអាយុប៉ុន្មាន?<br>タエー コーン ロボッス ニアック ミアン アユ ホンマーン?                          | Kodomo-san wa nan-sai desu ka?<br>子供さんは何才ですか。     |
| 25 | តើអស់រយៈពេលប៉ុន្មាន?<br>タエー オツ ロイアク ហ្វេរ ហុងម៉ាណ៍?                                       | Donokurai kakarimasu ka?<br>どのくらいかかりますか。          |
| 26 | តើរបស់នេះតើប្រើប្រាស់ម៉េច?<br>タエー ロボッス ニツ ケー ហ្វ្រា រ៉ូប៊ិញ ម៉េច?                         | Kore wa dō yatte tsukaimasu ka?<br>これはどうやって使いますか。 |
| 27 | តើពាក្យនេះមានន័យម៉េច?<br>タエー ហ្វ្រា ម៉េច ម៉េច ម៉េច ម៉េច?                                  | Kore wa dō yomimasu ka?<br>これはどう読みますか。            |
| 28 | តើមានន័យថាដូចម្តេច?<br>タエー ミアン នៃ តា តា ម៉េច ម៉េច?  | Kore wa dō iu imi desu ka?<br>これはどういう意味ですか。       |
| 29 | តើយ៉ាងមេចដែរ?<br>タエー អ៊ាន ម៉េច ម៉េច ម៉េច?   | Kore wa ikaga desu ka?<br>これはいかがですか。              |
| 30 | តើមានរឿងអ្វី?<br>タエー អ៊ាន អ៊ាន អ៊ាន អ៊ាន?   | Dō shita n desu ka?<br>どうしたんですか。                  |
| 31 | តើអ្វីដូចម្តេច?<br>タエー ក្រា ក្រា ក្រា ក្រា ម៉េច ម៉េច?                                     | Dō shitara ii desu ka?<br>どうしたらいいですか。             |

□ គុណនាម (1)

|                   |                                 |            |         |             |                                 |            |                  |
|-------------------|---------------------------------|------------|---------|-------------|---------------------------------|------------|------------------|
| ថ្មី              | トメイ                             | atarashii  | 新しい     | ពិបាក       | ピハーク                            | muzukashii | 難しい              |
| ចាស់              | チヤツ                             | furui      | 古い      | ស្រួល       | スアル                             | yasashii   | やさしい             |
| ឆ្ងាញ់            | チュカ <sup>ン</sup>                | oishii     | おいしい    | ថ្លង់       | トロン                             | urusai     | うるさい             |
| ធំ                | トム                              | ōkii       | 大きい     | ជិត         | チツト                             | chikai     | 近い               |
| តូច               | トーチ                             | chiisai    | 小さい     | ឆ្ងាយ       | チュカ <sup>ー</sup> イ              | tōi        | 遠い               |
| ថ្លៃ              | トライ                             | takai      | 高い      | ស្រស់       | スロツ                             | kawaii     | かわい <sup>い</sup> |
| ថោក               | タオーク                            | yasui      | 安い      | លឿ          | チュー                             | itai       | 痛い               |
| លឿន               | ルアン                             | hayai      | 早い      | សម្លៀក      | サムハ <sup>ェ</sup> ーム             | sugoi      | すごい              |
| យឺត               | ユート                             | osoi       | 遅い      | គ្រោះថ្នាក់ | クルアス トナツク                       | abunai     | 危ない              |
| ល្អ               | ロオー                             | ii         | いい      | ខ្ពស់       | クプ <sup>ア</sup> ス               | takai      | 高い               |
| អាក្រក់           | アクロツ                            | warui      | 悪い      | ទាប         | テイ <sup>ア</sup> ーブ <sup>ー</sup> | hikui      | 低い               |
| រស់               | ロウ <sup>ォ</sup> ル               | isogashii  | 忙しい     | លឿន         | ルアン                             | hayai      | 速い               |
| សប្បាយ            | サツ <sup>ハ</sup> ーイ              | tanoshii   | 楽しい     | យឺត         | ユート                             | osoi       | 遅い               |
| ក្តៅ              | クダ <sup>ウ</sup>                 | atsui      | 暑い/熱い   | មូល         | ムール                             | marui      | 丸い               |
| អារ               | ロキ <sup>ア</sup> ー               | samui      | 寒い      | ជ្រុង       | チュル <sup>ン</sup>                | shikakui   | 四角 <sup>い</sup>  |
| ក្តៅ              | クダ <sup>ウ</sup>                 | ataatakai  | 暖かい/温かい | ធ្ម         | トウ                              | yurui      | ゆるい              |
| រហើយ              | ロハ <sup>エ</sup> ーイ              | suzushii   | 涼しい     | តឹង         | タエン                             | kitsui     | きつい              |
| ក្តៅលប់           | クダ <sup>ウ</sup> ホツ <sup>ッ</sup> | mushiatsui | 蒸し暑い    | វែង         | ウ <sup>ェ</sup> イン               | nagai      | 長い               |
| ត្រជាក់           | トロー <sup>チ</sup> アツク            | tsumetai   | 冷たい     | ខ្លី        | ク <sup>ラ</sup> エイ               | mijikai    | 短い               |
| ច្រើន             | チュ <sup>ラ</sup> ーン              | ōi         | 多い      | ខ្លាំង      | ク <sup>ラ</sup> ン                | tsuyoi     | 強い               |
| តិច               | テツ <sup>チ</sup>                 | sukunai    | 少ない     | ខ្សោយ       | ク <sup>サ</sup> オイ               | yowai      | 弱い               |
| ល្អ (ល្អមើលជាដើម) | ロオー                             | omoshiroi  | おもしろい   | រឹង         | ル <sup>ン</sup>                  | katai      | かたい              |
|                   |                                 |            |         | ទន់         | ト <sup>ア</sup> ン                | yawarakai  | やわらかい            |

□ ពណ៌នាម (2)

|                  |                              |            |       |                  |                       |          |     |
|------------------|------------------------------|------------|-------|------------------|-----------------------|----------|-----|
| ស្រាល            | スーアル                         | karui      | 軽い    | ឡូសោក            | トウツク サーク              | kanashii | 悲しい |
| ធ្ងន់            | トク <sup>ン</sup>              | omoi       | 重い    | លឿចាប់ (គីង ឡូង) | チュー チャップ(タレントールン)     | tsurai   | つらい |
| ក្រាស់           | クラス                          | atsui      | 厚い    | ត្រូវ            | トラウ                   | tadashii | 正しい |
| ស្តើង            | スタ <sup>ン</sup>              | usui       | 薄い    | ចាត់             | トアート                  | futoi    | 太い  |
| ភ្លឺ             | ブルー                          | akarui     | 明るい   | ស្តួម            | スコーム                  | hosoi    | 細い  |
| ងងឹត             | ゴ <sup>キ</sup> ツト            | kurai      | 暗い    | ងងុយគេង          | ゴ <sup>ク</sup> オイ ケイン | nemui    | 眠い  |
| ល្អណាស់          | ロオーナツ                        | subarashii | すばらしい | ខាប់             | カッパ <sup>ク</sup>      | koi      | 濃い  |
| ញាង              | クメイ                          | wakai      | 若い    | ស្តើង            | スタ <sup>ン</sup>       | usui     | 薄い  |
| ទូលាយ            | トウライ                         | hiroi      | 広い    | រមាស់            | ロモアツス                 | kayui    | かゆい |
| ចម្អៀត           | チョンイエート                      | semai      | 狭い    |                  |                       |          |     |
| ផ្អែម            | プ <sup>ア</sup> エーム           | amai       | 甘い    |                  |                       |          |     |
| ប្រៃ             | プ <sup>ラ</sup> イ             | shiokarai  | 塩辛い   |                  |                       |          |     |
| ហើល              | ハエル                          | karai      | 辛い    |                  |                       |          |     |
| ជូរ              | チュー                          | suppai     | すっぱい  |                  |                       |          |     |
| ចត់              | チョツト                         | nigai      | にがしい  |                  |                       |          |     |
| ស្អាត            | ス <sup>ア</sup> ート            | utsukushii | 美しい   |                  |                       |          |     |
| ស្អុយ            | ス <sup>オ</sup> イ             | kusai      | くさい   |                  |                       |          |     |
| រាត់             | リアツク                         | asai       | 浅い    |                  |                       |          |     |
| ជ្រៅ             | チュ <sup>ラ</sup> ウ            | fukai      | 深い    |                  |                       |          |     |
| កំសត់, មិនសប្បាយ | コムソツト, ミン サツ <sup>ハ</sup> ーイ | sabishii   | さびしい  |                  |                       |          |     |
| គីង ឡូង          | タエン トル <sup>ン</sup>          | kurushii   | 苦しい   |                  |                       |          |     |
| សប្បាយ           | サツ <sup>ハ</sup> ーイ           | ureshii    | 嬉しい   |                  |                       |          |     |

□ ពុណនាម (3)

|                   |                 |           |      |                 |                   |           |     |
|-------------------|-----------------|-----------|------|-----------------|-------------------|-----------|-----|
| សុខសប្បាយ         | ソックサツパーイ        | genki     | 元気   | គ្រោះថ្នាក់     | クラストナック           | kiken     | 危険  |
| មាំទាំ            | モアムトアム          | jōbu      | じょうぶ | សុវត្ថិភាពល្អ   | ソワッテヒアプロオー        | anzen     | 安全  |
| ស្អាត             | サアト             | kirei     | きれい  | មិនល្អទេ        | ミンロオーテー           | hen       | 変   |
| ល្អិត             | プカエー            | jōzu      | 上手   | ល្អណាស់         | トロオーナツ            | rippa     | 立派  |
| ខ្សោយ             | クサオイ            | heta      | 下手   | ចាំបាច់         | チャムバツチ            | hitsuyō   | 必要  |
| ស្រឡាញ់, ចូលចិត្ត | スロラン            | suki      | 好き   | ស្អាតល្អ        | サアト ロオー           | suteki    | すてき |
| ស្អប់             | スオツプ            | kirai     | きらい  | សំខាន់          | ソムカン              | taisetsu  | 大切  |
| ស្អាត             | スカツト            | shizuka   | 静か   | មជ្ឈិម, មិនមិន  | モトヤツト, ヌンク*トウ*ンク* | majime    | 真面目 |
| មនុស្សច្រើន       | モヌツス チュラーン      | nigiyaka  | にぎやか | ទេ, មិនចូលចិត្ត | テー, ミンチョール*チェツト   | iya       | いや  |
| ស្រួល             | スアル             | kantan    | 簡単   | ពិសេស           | ヒ*セツス             | tokubetsu | 特別  |
| ស្មុគស្មាញ        | スモツクスマーン        | fukuzatsu | 複雑   | ស្រស់(ថ្មី)     | スロツス (タメイ)        | shinsen   | 新鮮  |
| ចិត្តល្អ          | チェツト ロオー        | shinsetsu | 親切   | អង្ករ           | オブ*ソック            | taikutsu  | 退屈  |
| សង្ហា             | サンハー            | hansamu   | ハンサム |                 |                   |           |     |
| ទំនេរ             | トムネー            | hima      | 暇    |                 |                   |           |     |
| ស្រួល             | スアル             | benri     | 便利   |                 |                   |           |     |
| ពិបាក, មិនស្រួល   | ヒ*ハ*ーク, ミン スアル  | fuben     | 不便   |                 |                   |           |     |
| ល្បី              | ル*ハ*イ           | yūmei     | 有名   |                 |                   |           |     |
| ច្រើន, គ្រប់មុខ   | チュラーン, クロツプ*ムツク | iroiro    | いろいろ |                 |                   |           |     |
| គួរស្តាយ          | ク*ア*ー ស*ត*ា*អ*យ | zannen    | 残念   |                 |                   |           |     |
| មិនដឹងទេ          | ミン *ア*អ*យ ត*េ   | daijōbu   | 大丈夫  |                 |                   |           |     |
| មិនបានទេ          | ミン *ហ*ាន ត*េ    | dame      | だめ   |                 |                   |           |     |

□ 109

|        |               |                    |             |      |                    |             |
|--------|---------------|--------------------|-------------|------|--------------------|-------------|
| 0～     | 0             | zero, rei          | ゼロ、れい       | 6    | roku               | ろく          |
|        | 1             | ichi               | いち          | 7    | shichi, nana       | しち、なな       |
|        | 2             | ni                 | に           | 8    | hachi              | はち          |
|        | 3             | san                | さん          | 9    | kyū, ku            | きゅう、く       |
|        | 4             | yon, shi           | よん、し        | 10   | jū                 | じゅう         |
| 11～    | 5             | go                 | ご           | 20   | ni-jū              | にじゅう        |
|        | 11            | jū-ichi            | じゅういち       | 30   | san-jū             | さんじゅう       |
|        | 12            | jū-ni              | じゅうに        | 40   | yon-jū             | よんじゅう       |
|        | 13            | jū-san             | じゅうさん       | 50   | go-jū              | ごじゅう        |
|        | 14            | jū-yon, jū-shi     | じゅうよん、じゅうし  | 60   | roku-jū            | ろくじゅう       |
|        | 15            | jū-go              | じゅうご        | 70   | shichi-jū, nana-jū | しちじゅう、ななじゅう |
|        | 16            | jū-roku            | じゅうろく       | 80   | hachi-jū           | はちじゅう       |
|        | 17            | jū-shichi, jū-nana | じゅうしち、じゅうなな | 90   | kyū-jū             | きゅうじゅう      |
|        | 18            | jū-hachi           | じゅうはち       |      |                    |             |
| 19     | jū-kyū, jū-ku | じゅうきゅう、じゅうく        |             |      |                    |             |
| 100～   | 100           | hyaku              | ひゃく         | 600  | roppyaku           | ろっぴゃく       |
|        | 200           | ni-hyaku           | にひゃく        | 700  | nana-hyaku         | ななひゃく       |
|        | 300           | san-byaku          | さんびゃく       | 800  | happyaku           | はっぴゃく       |
|        | 400           | yon-hyaku          | よんひゃく       | 900  | kyū-hyaku          | きゅうひゃく      |
|        | 500           | go-hyaku           | ごひゃく        |      |                    |             |
| 1000～  | 1000          | sen                | せん          | 6000 | roku-sen           | ろくせん        |
|        | 2000          | ni-sen             | にせん         | 7000 | nana-sen           | ななせん        |
|        | 3000          | san-zen            | さんぜん        | 8000 | hassen             | はっせん        |
|        | 4000          | yon-sen            | よんせん        | 9000 | kyū-sen            | きゅうせん       |
|        | 5000          | go-sen             | ごせん         |      |                    |             |
| 10000～ | 10000         | ichi-man           | いちまん        |      |                    |             |
|        | 100000        | jū-man             | じゅうまん       |      |                    |             |
|        | 1000000       | hyaku-man          | ひゃくまん       |      |                    |             |
|        | 10000000      | issen-man          | いっせんまん      |      |                    |             |
| 0000   | 100000000     | ichi-oku           | いちおく        |      |                    |             |

## 新にほんご 21 (カンボジア語版)

---

令和6年3月

第3版第1刷

発行 独立行政法人 国際協力機構 国内事業部  
〒100-0004 東京都千代田区大手町一丁目4番1号  
竹橋合同ビル  
電話 03 5226 3119

企画編集 一般財団法人 日本国際協力センター 研修事業部  
〒163-0716 東京都新宿区西新宿二丁目7番1号  
小田急第一生命ビル 16階  
電話 03 6838 2722

---

無断転載を禁じます。

©Japan International Cooperation Center (JICE), 2005. All rights reserved.









カンボジア語版